

အပိတူပိတူ

AWIG-AWIG

ကုသကအသဟသကပသါ

DESA ADAT BASANGALAS



ကကုသကဟဒြိကပက

KEDESAAN TRI BUANA

အသပဟဒြိ

KECAMATAN ABANG

ປິດາດີ
PIDAGING

ຍສາກສູ່ຂໍ້ປຶກສາບຶກສາພາກສາ
MAKA BANTANG AWIG-AWIG DESA ADAT BASANGALAS

ປິດາ
WIDANG

ບຸກຄົນປຶກສາບຶກສາພາກສາ PEMAHBAH WIT DESA PAKRAMAN BASANG ALAS.....	i	
ຢູ່ນສິງ MURDHA CITTA	iv	awig Basang sing
ສາກສູ່ປິດາດີພາກສາ SARGA I ARAN LAN WEWIDANGAN DESA.....	1	1 / 1
ສາກສູ່ປິດາດີພາກສາ SARGA II PETITIS LAN PAMIKUKUH.....	2	2,3 / 1
ສາກສູ່ປິດາດີພາກສາ SARGA III INDIK PAKRAMAN	3	
ບຸກຄົນປິດາດີພາກສາ Palet 1 Indik Krama	3	3 / 2,3
ບຸກຄົນປິດາດີພາກສາ Palet 2 Indik Prajuru Desa	10	10-12 / 4-5
ບຸກຄົນປິດາດີພາກສາ Palet 3 Indik Kulkul	15	13 / 16
ບຸກຄົນປິດາດີພາກສາ Palet 4 Indik Sangkepan/ Paruman	18	14-15 / 7-8

បញ្ជី ១ ហិរ្ទិក្ខុ ១៧ គ្រា ១	៣៣
Palet 5 Indik Druwen Desa	22 16 / 8-9
បញ្ជី ២ រដ្ឋសុភ័ក្តិ ១៧ គ្រា ២	៣៤
Palet 6 Sukerta Pamitegep	26
សិប្បកម្ម ១ គ្រា ១ ហិរ្ទិក្ខុ ១៧ គ្រា ២	៣៤
Kaping 1 Karang, Tegal lan Carik	26 22 / 12-13
សិប្បកម្ម ២ គ្រា ២ ហិរ្ទិក្ខុ ១៧ គ្រា ២	៣៥
Kaping 2 Kekayonan	28 23-24 / 13-15
សិប្បកម្ម ៣ គ្រា ៣ ហិរ្ទិក្ខុ ១៧ គ្រា ២	៣៧
Kaping 3 Wewangunan	31 24 / 15-16
សិប្បកម្ម ៤ គ្រា ៤ ហិរ្ទិក្ខុ ១៧ គ្រា ២	៣៨
Kaping 4 Wewalungan	32 25 / 16-17
សិប្បកម្ម ៥ គ្រា ៥ ហិរ្ទិក្ខុ ១៧ គ្រា ២	៣៩
Kaping 5 Bhaya	33 20 / //
សិប្បកម្ម ៦ គ្រា ៦ ហិរ្ទិក្ខុ ១៧ គ្រា ២	៣៩
Kaping 6 Penyanggaran Banjar	35 21 / //
IV SUKERTA TATA AGAMA	៣៩
GA	35
បញ្ជី ១ ហិរ្ទិក្ខុ ១៧ គ្រា ១	៣៩
Palet 1 Indik Paryangan	35 26 27 / 18-20
បញ្ជី ២ ហិរ្ទិក្ខុ ១៧ គ្រា ២	៣៩
Palet 2 Indik Rsi Yadnya	44 32 / 25
បញ្ជី ៣ ហិរ្ទិក្ខុ ១៧ គ្រា ៣	៣៩
Palet 3 Indik Pitra Yadnya	45 33 / 25-27

បញ្ចប់ ១១ ហិរង្គិក្ខន្ធស្យាយន្តរ្យ្យ	១២
Palet 4 Indik Manusia Yadnya.....	53 35 / 28
បញ្ចប់ ១១ ហិរង្គិក្ខន្ធស្យាយន្តរ្យ្យ	១៣
Palet 5 Indik Buta Yadnya.....	54 36 / 28-29
ដំកក ១១ ស្វគិក្ខន្ធស្យាយន្តរ្យ្យ	១៤
SARGA V SUKERTA TATA PAWONGAN.....	56
បញ្ចប់ ១៧ ហិរង្គិក្ខន្ធស្យាយន្តរ្យ្យ	១៤
Palet 1 Indik Perabian.....	56 37 28 / 29-30
បញ្ចប់ ១៧ ហិរង្គិក្ខន្ធស្យាយន្តរ្យ្យ	៤៧
Palet 2 Indik Palas Merabian.....	61 39 40 / 30-31
បញ្ចប់ ១៧ ហិរង្គិក្ខន្ធស្យាយន្តរ្យ្យ	៤៤
Palet 3 Indik Sentana.....	66 41 / 31
បញ្ចប់ ១៣ ហិរង្គិក្ខន្ធស្យាយន្តរ្យ្យ	៤៧
Palet 4 Indik Warisan.....	69 42 / 31-32
ដំកក ៤ បិសរាស្យាយន្តរ្យ្យ	៧៧
SARGA VI WICARA LAN PAMIDANDA.....	73
បញ្ចប់ ១៧ ហិរង្គិក្ខន្ធស្យាយន្តរ្យ្យ	៧៧
Palet 1 Indik Wicara.....	73 43 / 32
បញ្ចប់ ១៧ ហិរង្គិក្ខន្ធស្យាយន្តរ្យ្យ	៧៩
Palet 2 Indik Pamidanda.....	75 44 / 32-33
ដំកក ៧ ហិរង្គិក្ខន្ធស្យាយន្តរ្យ្យ	៧៧
SARGA VII NGUWAH-NGUWAHIN AWIG-AWIG.....	77 45 / 33
ដំកក ៨ ហិរង្គិក្ខន្ធស្យាយន្តរ្យ្យ	៧៧
SARGA VIII PAMUPUT.....	78 46 / 34

មុំដំបូង
MURDA - CITTA

អូម ឬ ក្លា
AUM, OM

ក្លាស្វាយស្វាយ ក្លាអវិស្វាយស្វាយនាមសិដាម
Om Swastyastu, Om Awighnamastu nama sidham.

ប្រធានិបត្តិការក្រុមប្រឹក្សាភិបាលសហគមន៍ឃុំឃាំងឃ្នុន
Putusing paseban Krama Desa Adat Basangalas, gumawe Awig-awig Desa

បញ្ជូនគ្នាដំបូងសិស្សប្រឹក្សាស្រុកសិដាមស្រុកសិដាមសិដាម
Pakraman maka sipat siku-siku pematut wastu kasidhan prayojana mami kabeh

ប្រសាមាញ់ប្រឹក្សាសិដាមសិដាមសិដាមសិដាម
prasama angidep mwah amagehaken kadi linging Awig-awig iki.

සහිතව සහිතව පැවැත්වුණු අතරමැදි බුද්ධිමත් මහලක්ෂ්මි චන්ද්‍රානි
carik nyuwinih, carik mayahan bedugul. Punika mawanan pengemong tanah
පැවැත්වුණු සහිතව පැවැත්වුණු අතරමැදි බුද්ධිමත් මහලක්ෂ්මි චන්ද්‍රානි
poyahan Desa keni ayahnya sauraharih mapitoges maka pamucuk ngemargiang

ඉහත මහලක්ෂ්මි චන්ද්‍රානි මහලක්ෂ්මි චන්ද්‍රානි
pala-pali Desa Adat rauhing ngayah Subak.

ඉහත මහලක්ෂ්මි චන්ද්‍රානි මහලක්ෂ්මි චන්ද්‍රානි
Desa Adat Basangalas kapalih dados 2 Banjar:

ඉහත මහලක්ෂ්මි චන්ද්‍රානි මහලක්ෂ්මි චන්ද්‍රානි
Banjar Basangalas Kangin lan Banjar Basangalas Kawan.

සර්ග 2
SARGA II

පාපිසිසු මහලක්ෂ්මි චන්ද්‍රානි
PATITIS LAN PAMIKUKUH

පාපිසිසු මහලක්ෂ්මි චන්ද්‍රානි
Pawos 2

ඉහත මහලක්ෂ්මි චන්ද්‍රානි මහලක්ෂ්මි චන්ද්‍රානි
Desa Adat Basangalas ngemanggehang pamikukuh mekadi:

පාපිසිසු මහලක්ෂ්මි චන්ද්‍රානි

a. Pancasila;

ඉහත මහලක්ෂ්මි චන්ද්‍රානි මහලක්ෂ්මි චන්ද්‍රානි

b. Undang-undang Desa 1945;

ඉහත මහලක්ෂ්මි චන්ද්‍රානි මහලක්ෂ්මි චන්ද්‍රානි

c. Tri Hita Karana manut tata cara Agama Hindu.

Perda no 4 AS 2019

ບາງບວສາງ
Pawos 3

ກູບິບອິເອິກຊຸລາຂາຊຸສຕາກສາ

Luir Patitis Desa Adat Basangalas:

ບາຍສຸສຸບິສິບຸກກາຄິຕິບິບິເອກຍະ

a. Mikukuhin miwah ngerajegang Sang Hyang Agama;

ສາຕຸຍາຍພິເອາສາກຸບິເອິລິຍາເອຍະ

b. Ngutamayang tatacara prawertining meagama;

ສາຕາກາຄິຕິບສຸສິເອາຊຸລາຂາຊຸບາບາບາຕາສຸສລາສາກສິສາ

c. Ngerajegang pasukertan Desa Adat saha pawongannia sekala lan niskala.

ສາຕາສາ

SARGA III

ບິສິສາເອບສາຍສາ

INDIK TATA PAKRAMAN

ບາຍສາ

Palet 1

ບາງບວສາງ

Pawos 4

ສາສາກາບາສາຍາຊຸລາຂາຊຸສຕາກສາບິຕິບຸສິສາສາບິຕິສາສາ
Sane kabawos Kerama Desa Adat Basangalas inggih punika kulawarga sane

ຍາເອຍບິສາຍາສາສາສາ

ສາ

[3]

မယ့်ဝဲမာနွံနွံကဘာဘာဘာဝ်ကွေဍ်မိဘမာနွံနွံပတဲာ်က
pasasur warsa nenten karobang olih kerama siwosan, kerama pengele

မိနွံပတဲာ်ကွေဍ်မိဘမာနွံနွံပတဲာ်က
inucap ring ajeng wantah keni paayah-ayah ring Pura Dalem.

နွံပတဲာ်ကွေဍ်မိဘမာနွံနွံပတဲာ်က

c. Sorpa inggih punika:

ဗျာဏ်ပတဲာ်ကွေဍ်မိဘမာနွံနွံပတဲာ်က
Teruna wiadin teruni sane sampun mayusa rangkungan ring pasasur warsa

ဗျာဏ်ပတဲာ်ကွေဍ်မိဘမာနွံနွံပတဲာ်က
wiadin 35 tahun karobang olih krama siwosan.

မာဘမိၤၤၤ
Pawos 5

Sorpa → p. p. p. p. p.

မိဘမာနွံနွံပတဲာ်က

Panernaya tedun makrama Desa:

မာဘမိၤၤၤ

a. Sakeng ngawit ngamong tanah payahan Desa, majeng ring kerama ngarep,

မာဘမိၤၤၤ
mawaneng enem sasih saking pawiwahan.

မာဘမိၤၤၤ

b. Sadurung enem sasih mawit pawiwahan, yen nemoning Usaba Dalem.

မာဘမိၤၤၤ
Pawos 6

မာဘမိၤၤၤ
Sekancan Krama Desa sami keni tetegenan miwah ayah-ayah luire:

ទំព័រ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០
utawi lelontek utawi ungkulan lan luire sekancanipun. Yan tan

សំរាប់ការប្រយុទ្ធនឹងគ្នា ហើយសំរាប់ការប្រយុទ្ធនឹងគ្នា
polih bagian mererembatan, ugi sareng mangiring.

ហើយហើយគ្រាន់តែ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០
f. Ayahlan Kerandan, ngawijilang sekar taman manut kagunan, ngaturang

សំរាប់ការប្រយុទ្ធនឹងគ្នា ហើយសំរាប់ការប្រយុទ្ធនឹងគ្នា ហើយសំរាប់ការប្រយុទ្ធនឹងគ្នា
sesolahan Rejang ritatkala Usaba Ageng. Tatkala Betara mabiyasa,

មនុស្ស ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០
masuci, meyelungan, ngerembat lelang. Sane tan polih bagian

ហើយសំរាប់ការប្រយុទ្ធនឹងគ្នា ហើយសំរាប់ការប្រយុទ្ធនឹងគ្នា ហើយសំរាប់ការប្រយុទ្ធនឹងគ្នា
merembatan, taler ugi sareng mangiring.

ទំព័រ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០
g. Yen wenten teruna miwah teruni kapineh olih Prajuru Desa madrebe

ការប្រយុទ្ធនឹងគ្នា ហើយសំរាប់ការប្រយុទ្ធនឹងគ្នា ហើយសំរាប់ការប្រយុទ្ធនឹងគ្នា
bebaktayan meregina utawi makidung, mawanan pengkung tan nganutin

ទំព័រ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០
teteragan masekehe pregina utawi ngemiletin pesantian, kadenda manut

ប្រយុទ្ធនឹងគ្នា ហើយសំរាប់ការប្រយុទ្ធនឹងគ្នា ហើយសំរាប់ការប្រយុទ្ធនឹងគ្នា
Perarem Krama Ngarep.

១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០
h. Sang mengendil papeson kedanda atengah papeson.

ទំព័រ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០
i. Menemoning menjangang Usaba Dalem prade wenten tamiu ngererep ring

Basangalas jagi memedek ring Pura Dalem tur kekeninin pawijilan bulangkep

yan kasarengin olih kulawargannia. Yan ngeraga, kekeninin sekadi

pawijilan Pengele, Tamiu inucap polih ajang manut kadi krama, yan

mamurug tamiu inucap tan dados ngeranjing ke Pura.

Pawos 7

Sejaba Krama Ngarep krama Desa kadadosang:

a. Nyaluk,

1. Ritatkala kacuntakan utawi kasebelan;

2. Ritatkala ngewangun karya memèrdi Dewasa;

3. Ritatkala metepetin banget;

4. Ritatkala malelungan mabuat risampun kepastika ring Prajuru Desa.

b. Nyada, mapiteges wusan keni urunan miwah ayah-ayahan yening:

1. Nenten maduwe pianak tur sampun mayusa seket lima warsa.

2. Pianak muani pinih alit sampun nama wirang, pianak inucap ngentosin

makrama Desa.

c. Kesorpaang, yen balu wiadin nyapihan tur nenten maduwe oka patut

kesorpaang olih krama siwosan, mapiteges wusan kené urunan miwah

ayah-ayahan.

d. Nutug ayahan antuk harta berana nganutin perarem, duwaning kaiket gaginan

pengupa jiwa ring jaba Desa utawi dados Pegawai Negeri.

Pawos 8

Wusan makrama Desa sangkaning:

1. Pinunas ngeraga, risampun polih lekita saking Prajuru Desa;

2. Sangkaning seda;

Syaiful Anwar

Jelas

3. Sangkaning karaning anang duaning memuring daging awig-awig Desa Adat;

3. Sangkaning karaning anang duaning memuring daging awig-awig Desa Adat;

4. Matilar saking Agama Hindu;

4. Matilar saking Agama Hindu;

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

5. Matilar kodaton.

၂၀၂၅ ခုအတွက် အထွေထွေအကျဉ်းချုပ် ဝဏ်တော်အဖြစ် ပြုစုရန်
(1) Desa Adat Basingalas keanter oleh Keliang Desa Adat uwati Prajuru

၂၀၂၅
Desa.

၂၀၂၅ ခုအတွက် အထွေထွေအကျဉ်းချုပ် ဝဏ်တော်အဖြစ် ပြုစုရန်
(2) Banjar keanter oleh Keliang Banjar

၂၀၂၅ ခုအတွက် အထွေထွေအကျဉ်းချုပ် ဝဏ်တော်အဖြစ် ပြုစုရန်
(3) Tempekan keanter oleh Keliang Tempekan. Keliang-keliang

၂၀၂၅ ခုအတွက် အထွေထွေအကျဉ်းချုပ် ဝဏ်တော်အဖြစ် ပြုစုရန်
Tempekan kocawis manut perarem.

၂၀၂၅ ခုအတွက် အထွေထွေအကျဉ်းချုပ် ဝဏ်တော်အဖြစ် ပြုစုရန်
(4) Keliang Desa Adat, Penyarikan Desa lan Sodalahan Daging kocawis manut

ပုဏ်တော်အဖြစ် ပြုစုရန်
Perarem tur kedingung saha saksi saking sekancan Krama.

မိန့်တော်အဖြစ် ပြုစုရန်
Sang kocap ring ajeng maka tetiga kasinanggeh Prajuru Desa.

၂၀၂၅ ခုအတွက် အထွေထွေအကျဉ်းချုပ် ဝဏ်တော်အဖြစ် ပြုစုရန်
(5) Keliang Pemaksan kocawis oleh Krama Pemaksan manut Perarem.

၂၀၂၅ ခုအတွက် အထွေထွေအကျဉ်းချုပ် ဝဏ်တော်အဖြစ် ပြုစုရန်
(6) Sate kasinanggeh Prajuru Desa ring awig-awig paniki inggih panika. Prajuru

၂၀၂၅ ခုအတွက် အထွေထွေအကျဉ်းချုပ် ဝဏ်တော်အဖြစ် ပြုစုရန်
Desa kamiletin tur kesanggara oleh Keliang-keliang Banjar, Keliang-keliang

၂၀၂၅ ခုအတွက် အထွေထွေအကျဉ်းချုပ် ဝဏ်တော်အဖြစ် ပြုစုရန်
Tempek lan para Keliang Dadia.

၂၀၁၉ ခုနှစ်တွင် အခြေခံအားဖြင့် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့သည်။

၇) အောက်ဖော်ပြပါ နေရာများကို ဖြည့်စွက်ပါ။
 နေရာ (၁) နေရာ

၂၀၁၉ ခုနှစ်တွင် အခြေခံအားဖြင့် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့သည်။

၈) အောက်ဖော်ပြပါ နေရာများကို ဖြည့်စွက်ပါ။
 နေရာ (၂) နေရာ

ပုဒ်မ III

၂၀၁၉ ခုနှစ်တွင် အခြေခံအားဖြင့် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့သည်။

- a. ပြည်ထောင်စု အဖွဲ့ဝင်များ၏ အကျိုးအမြတ်ကို ဖြည့်ဆည်းပေးရန်
- b. နိုင်ငံတော်၏ အကျိုးအမြတ်ကို ဖြည့်ဆည်းပေးရန်

၉) အောက်ဖော်ပြပါ နေရာများကို ဖြည့်စွက်ပါ။
 နေရာ (၁) နေရာ

- c. ကျား၊ မင်း၊ ရွှေ၊ ကြေး၊ နီ၊ ဝါ၊ သံ၊ ဓာတ်၊ သစ်၊ ကြေးနီ
- d. အောက်ဖော်ပြပါ နေရာများကို ဖြည့်စွက်ပါ။

Handwritten text in Indonesian script, likely a title or introductory sentence.

Handwritten text in Indonesian script, likely a title or introductory sentence.

Handwritten text in Indonesian script, likely a title or introductory sentence.

Handwritten text in Indonesian script, likely a title or introductory sentence.

Handwritten text in Indonesian script, likely a title or introductory sentence.

Handwritten text in Indonesian script, likely a title or introductory sentence.

Handwritten text in Indonesian script, likely a title or introductory sentence.

Handwritten text in Indonesian script, likely a title or introductory sentence.

Handwritten text in Indonesian script, likely a title or introductory sentence.

Handwritten text in Indonesian script, likely a title or introductory sentence.

Handwritten text in Indonesian script, likely a title or introductory sentence.

Handwritten text in Indonesian script, likely a title or introductory sentence.

Handwritten text in Indonesian script, likely a title or introductory sentence.

ᱠᱟᱹᱨᱟᱹᱭᱟᱲᱟᱜ ᱦᱚᱱᱚᱛ ᱦᱚᱱᱚᱛ ᱠᱚᱢᱚᱱᱚᱥ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ

d. Matakaha Desa maturaning hawas rihg sipasita ugj.

ᱠᱚᱢᱚᱱᱚᱥ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ

(1) Prahle Prajuru Desa mamung sebhagig awig-awig, kapitanda nikel.

ᱠᱚᱢᱚᱱᱚᱥ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ

seta dadas karuhyayang manut Perarem.

ᱠᱚᱢᱚᱱᱚᱥ

Parus 12

ᱠᱚᱢᱚᱱᱚᱥ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ

Olit-olit Prajuru Desa Adat Basangalas lowire:

ᱠᱚᱢᱚᱱᱚᱥ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ

a. Lulut amatahau inggit punika lutut sahananing pepesot sajeroning

ᱠᱚᱢᱚᱱᱚᱥ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ

magewangun rihg Kahyanggan Tiga.

ᱠᱚᱢᱚᱱᱚᱥ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ

b. Polih angkay tungingai.

ᱠᱚᱢᱚᱱᱚᱥ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ

c. Petuas sewosan manut Perarem.

ᱠᱚᱢᱚᱱᱚᱥ

Parus 13

ᱠᱚᱢᱚᱱᱚᱥ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ ᱠᱚᱨᱚᱰᱚ

(1) Prajuru Desa kegentosin riantokan:

ᱠᱚᱢᱚᱱᱚᱥ

a. Sediz

ආචාර්ය ජාතික පාසල

a. Kukul Desa;

ආචාර්ය ජාතික පාසල

b. Kukul Banjar;

ආචාර්ය ජාතික පාසල

c. Kukul Sekalo-Setalo;

(B) Tanyakan tubuh kukul masocon minat wiguna utawi tetujan lawire:

ආචාර්ය ජාතික පාසල

a. Kesiadaan kaenter antuk Banjar-banjar; *Disusun: Kukul*

ආචාර්ය ජාතික පාසල

b. Tengeran tedan igayah utawi narunang sane sampun kuarahang.

කොරෝනාවirusය සම්බන්ධතාවය

keuarayang ping atuhadan lambat.

ආචාර්ය ජාතික පාසල

c. Tengeran ke Panca Baya lawire:

ආචාර්ය ජාතික පාසල

1. Kepandangan, ketya baya, kageni bayad atuhadan bulus;

ආචාර්ය ජාතික පාසල

2. Yen wenten yuda suaran kukul kalih tuladan bulus;

ආචාර්ය ජාතික පාසල

3. Kebaya pati utawi kepet patinnia tigang tuladan bulus.

မဟူသောပုံစံ၊ ပုံစံပုံစံ၊ မဟူသောပုံစံ။
peparuman Banjar, ayah-ayahlan kesedayan.

မဟူသောပုံစံ၊ ပုံစံပုံစံ၊ မဟူသောပုံစံ။ ဘာသာစကားအဖြစ်
(2) Suaran tetepakan kulkul patut ketedumin manut ayahan, dging arahah utawi

ကလေးများ။
kekesiaran.

မဟူသောပုံစံ၊ ပုံစံပုံစံ၊ မဟူသောပုံစံ။ ၁၄ နှစ်အထိ
(3) Suaran tetepakan kulkul ke Panca baya manut pawos 14 wiwit 2

မဟူသောပုံစံ၊ ပုံစံပုံစံ၊ မဟူသောပုံစံ။ အက္ခရာ
aksara c ring ajeng patut ketedumin manut sehanan ajahan saha gogawan

အပူပူများ။
manut rupan bayane.

မဟူသောပုံစံ၊ ပုံစံပုံစံ၊ မဟူသောပုံစံ။ ကွန်ကရစ်
(4) Kulkul Banjar wiadin Kulkul Sekehe-sekehe tan wenang matchin sukah miwah

Suaran same jaja mukanya kulkul mangde
suaran kulkul desa mangda tan patet.
scipin bundera.
suaran Kulkul Desa, yan kapurug kekeninin danda adasa kg beras tur
kulkul inucap kedaut olih Desa.

မဟူသောပုံစံ
PALET 4

ဟိန္ဒီကျမ်းအဖြစ်။
Indik Sangkepan/ Paruman

မဟူသောပုံစံ
Pawos 17
၁၃၃၁
(18)

Sobrahany
ing Sangkepan.

ប្រមាញ់ការងារឧទ្ទានយានស្រែវិញនូវស្រូវ
Wusamnia nyasak dedesah gung alit manut perarem;

ស្រូវប្រមាញ់បង្កើតការងារយានស្រែវិញនូវស្រូវ
c. Tan kaputat ngewetuang rehat, yan mamurug kedonda 10 kg beras,

ប្រាជីវជនសាមញ្ញមុនមុនវិញនូវស្រូវ
Prade weta wakpurusia maweweh danda upakara prayascita ring sang

នាថវិកា
katiben.

ស្រូវប្រមាញ់និងវិញនូវស្រូវវិញនូវស្រូវ
(4) Prade wenten pidabdad wiadin wicara tan pilih pamutus saking paruman Desa,

ប្រមាញ់បង្កើតការងារយានស្រែវិញនូវស្រូវ
Prajuru Desa patut ngemedalang pamutus, yan tan ketampi wiadin kacumponin

វិញនូវស្រូវវិញនូវស្រូវវិញនូវស្រូវ
antuk paruman pidabdad wiadin wicara inacap wenang katur ring Sang

សមរម្យ
Amawarat.

សង្គ្រោះប្រមាញ់បង្កើតការងារយានស្រែវិញនូវស្រូវ
Selantur ipun prade pamutus Sang Amawarat patch ring pamutus prajuru

វិញនូវស្រូវវិញនូវស្រូវ
Desane wenang pamutus punika kamargiang.

ហវេស្វ ១៨៧១
Pawos 18

វិញនូវស្រូវវិញនូវស្រូវ
(1) Sajeroning paruman Desa, Keliang Desa patut nyiarang pamargin ngenterang

១៨៧១
[20]

၂၀၂၀/၂၁
၂၀၂၀/၂၁

၂၀၂၀/၂၁
၂၀၂၀/၂၁

၂၀၂၀/၂၁
၂၀၂၀/၂၁

၂၀၂၀/၂၁
၂၀၂၀/၂၁

၂၀၂၀/၂၁
၂၀၂၀/၂၁

၂၀၂၀/၂၁
၂၀၂၀/၂၁

၂၀၂၀/၂၁
၂၀၂၀/၂၁

၂၀၂၀/၂၁
၂၀၂၀/၂၁

၂၀၂၀/၂၁
၂၀၂၀/၂၁

၂၀၂၀/၂၁
၂၀၂၀/၂၁

၂၀၂၀/၂၁
၂၀၂၀/၂၁

၂၀၂၀/၂၁
၂၀၂၀/၂၁

၂၀၂၀/၂၁
၂၀၂၀/၂၁

၁၇. အောက်ဖော်ပြပါအတိုင်း

- ၁. အောက်ဖော်ပြပါအတိုင်း

၁၈. အောက်ဖော်ပြပါအတိုင်း

- ၁. အောက်ဖော်ပြပါအတိုင်း

၁၉. အောက်ဖော်ပြပါအတိုင်း

- ၁. အောက်ဖော်ပြပါအတိုင်း

၂၀. အောက်ဖော်ပြပါအတိုင်း

- ၁. အောက်ဖော်ပြပါအတိုင်း

၂၁. အောက်ဖော်ပြပါအတိုင်း

- ၁. အောက်ဖော်ပြပါအတိုင်း

၂၂. အောက်ဖော်ပြပါအတိုင်း

- ၁. အောက်ဖော်ပြပါအတိုင်း

၂၃. အောက်ဖော်ပြပါအတိုင်း

- ၁. အောက်ဖော်ပြပါအတိုင်း

၂၄. အောက်ဖော်ပြပါအတိုင်း

- ၁. အောက်ဖော်ပြပါအတိုင်း

၂၅. အောက်ဖော်ပြပါအတိုင်း

- ၁. အောက်ဖော်ပြပါအတိုင်း

၂၆. အောက်ဖော်ပြပါအတိုင်း

- ၁. အောက်ဖော်ပြပါအတိုင်း

၂၇. အောက်ဖော်ပြပါအတိုင်း

- ၁. အောက်ဖော်ပြပါအတိုင်း

၂၈. အောက်ဖော်ပြပါအတိုင်း

- ၁. အောက်ဖော်ပြပါအတိုင်း



៣១៧ មន្ទីរសិរីសោភ័ណបុរាណវិទ្យា

m. Setra asiki, Penunjelan asiki;

៣១៧ មន្ទីរសិរីសោភ័ណបុរាណវិទ្យា

n. Pelaba pura limang saih;

Handwritten note: វត្តស្រីសោភ័ណ

៣១៧ មន្ទីរសិរីសោភ័ណបុរាណវិទ្យា

o. LPD asiki;

៣១៧ មន្ទីរសិរីសោភ័ណបុរាណវិទ្យា

p. Lelanguan;

៣១៧ មន្ទីរសិរីសោភ័ណបុរាណវិទ្យា

1. Gong aburung, Sekehe Gong polih bukti tegal asasih;

- ១)
- 2)

៣១៧ មន្ទីរសិរីសោភ័ណបុរាណវិទ្យា

(2) Gambang, sekehe gambang polih pelaba carik, luput amate batu wiadin

៣១៧ មន្ទីរសិរីសោភ័ណបុរាណវិទ្យា

uraman;

៣១៧ មន្ទីរសិរីសោភ័ណបុរាណវិទ្យា

(3) Angklung;

៣១៧ មន្ទីរសិរីសោភ័ណបុរាណវិទ្យា

(4) Rejang;

៣១៧ មន្ទីរសិរីសោភ័ណបុរាណវិទ្យា

(5) Pendet;

៣១៧ មន្ទីរសិរីសោភ័ណបុរាណវិទ្យា

(6) Solah Pasraman;

៣១៧

ໂປໂຣເຈສະປູລາ

(7) Rejang kapuak;

ໂປໂຣເຈສະປູລາ

(8) Legong Desa.

ບາບວາສີໂຕໜຶ່ງ

Pawos 21

ຖາວອນຖາວອນຖາວອນຖາວອນຖາວອນຖາວອນຖາວອນຖາວອນ

Olih-olih Desa Adat Basangalas luire:

ບາບວາສີໂຕໜຶ່ງ

a. Olih-olih laba Pura;

ອາໂປຢາລາ

g. Piakan;

ສາໂປຣເຈສະປູລາ

b. Urunan Krama Desa;

ສາໂປຣເຈສະປູລາ

h. Rerampe;

- Rajeg

ສາໂປຣເຈສະປູລາ

c. Salaran;

ບາບວາສີໂຕໜຶ່ງ

i. Sesari;

ກາໂປຢາລາ

d. Suinih;

ກາໂປຢາລາ

j. Paican Guru Wisesa;

ສາໂປຣເຈສະປູລາ

e. Dedandan;

ອາໂປຢາລາ

k. Olih-olih sewosan sane

ບາບວາສີໂຕໜຶ່ງ

f. Aturan-aturan;

ບາບວາສີໂຕໜຶ່ງ

patut.

ບາບວາສີໂຕໜຶ່ງ

Pawos 22

ໂປໂຣເຈສະປູລາ

(1) Prajuru Desa wenang ngetangin pamupon laba Pura lan sepenunggalan deruwen

ໂຕໜຶ່ງ

[25]

၇၅။

Desa.

၂၅၂။ ပိန္နဲတော၌ ငှက်ပျံအစုအဝေးများ နေထိုင်ရာ ကုန်းမြင့်များကို ထိန်းသိမ်းကာ

(2) Pikolih lan pamupon druwen Desa keanggen prabeya Aci lan

ပုဒ်မတို့အရ ပိတ်တောက်ရန် ဝယ်ယူထားခြင်း။

Pewatekan saha wewangunan ring sawidangan Desa.

၂၅၃။ မြေကို စိုက်ပျိုးရေးနှင့် ကောက်ပဲသီးနှံများ စိုက်ပျိုးရန် အထောက်အကူပြုရန်

(3) Sanunggil pesangkepan Desa, Prajuru pengamong druwen Desa, ngawedarang

ပုဒ်မတို့အရ ဝယ်ယူမှုနှင့် ပတ်သက်၍ ပြန်လည်ပေးအပ်ရမည်။

pari indikunjuk lungsuring padruwean Desa saking Krama sami.

Penyotax

၂၅၄။ မြေကို စိုက်ပျိုးရေးနှင့် ကောက်ပဲသီးနှံများ စိုက်ပျိုးရန် အထောက်အကူပြုရန်

(4) Sakeluwiring druwen Desa patut wenten ilikitannia.

(Handwritten signature)

၂၅၅။ မြေကို စိုက်ပျိုးရေးနှင့် ကောက်ပဲသီးနှံများ စိုက်ပျိုးရန် အထောက်အကူပြုရန်

(5) Tan wenang ngadol, ngadeang, ngantahang utawi ngesahang padruwen Desa

ယင်းတို့အရ ပိတ်တောက်ရန် ဝယ်ယူထားခြင်း။

yan tan polih pamutus saking parerem Desa.

၂၅၆။

PALET 6

သုန္ဒရီ မိတ်တူ။

Sukerta Pamitegep

၂၅၇။

Kaping 1

၂၅၈။

Karang, Tegal lan Carik

၂၅၉။

[26]

ບາບາສີໂຮງ

Pawos 23

ໂຮງໂຮງຍາກາດບາບາສີໂຮງທີ່ມີສັກກູນເຮືອກູນສາຍາສາຍາບິບັບເຮືອ

(1) Krama Desa patut ngewatesin karangnia antuk tembok utawi pagehan mangda

ບາບາສີໂຮງຍາກາດບາບາສີໂຮງທີ່ມີສັກກູນເຮືອກູນສາຍາສາຍາບິບັບເຮືອ

pekantenannia sari, yen mamurug keni danda 25 kg beras.

ໂຮງໂຮງຍາກາດບາບາສີໂຮງທີ່ມີສັກກູນເຮືອກູນສາຍາສາຍາບິບັບເຮືອ

(2) Wates karange sisi kaler miwah kangin patut ketembok wiadin kepagehin

ນິງມິຕິງຍາກາດບາບາສີໂຮງທີ່ມີສັກກູນເຮືອກູນສາຍາສາຍາບິບັບເຮືອ

olih sang ngemong karang, mawasta gegaleng kahulu, carik miwah tegal watese

ສາຍາສາຍາບິບັບເຮືອກູນສາຍາສາຍາບິບັບເຮືອ

sane kekaryanin sisi kelod miwah kauh sane mewasta gegaleng keteben.

ໂຮງໂຮງຍາກາດບາບາສີໂຮງທີ່ມີສັກກູນເຮືອກູນສາຍາສາຍາບິບັບເຮືອ

(3) Prade wenten pagehan kapineh ngelikadin, yen pada arsa penyandingnia,

ກາດບາບາສີໂຮງທີ່ມີສັກກູນເຮືອກູນສາຍາສາຍາບິບັບເຮືອ

kengin watese nganggen pinget kewanten, kesaksinin olih Prajuru Desa

ບາບາສີໂຮງຍາກາດບາບາສີໂຮງທີ່ມີສັກກູນເຮືອກູນສາຍາສາຍາບິບັບເຮືອ

utawi macihne pal saking Kantor Pertanahan.

ໂຮງໂຮງຍາກາດບາບາສີໂຮງທີ່ມີສັກກູນເຮືອກູນສາຍາສາຍາບິບັບເຮືອ

(4) Yan wenten karang kabebeng patut keutsahayang olih Prajuru Desa mangda

ບາບາສີໂຮງຍາກາດບາບາສີໂຮງທີ່ມີສັກກູນເຮືອກູນສາຍາສາຍາບິບັບເຮືອ

polih margi.

ໂຮງ

ບຸກຄົນທີ່ມີສາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາ
patut sang mawicara matur Supeksa ring Prajuru Desa, tur Prajuru Desa

ຍີ່ຫໍ້ທີ່ມີສາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາ
maritetes manut dresta, yan tarune punika patut karebah yogy taru inucap

ທາງອອກນັ້ນກຸດທາ
kedaut olih Desa.

ເຊິ່ງບຸກຄົນທີ່ມີສາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາ
(3) Prade wenten wit taru kasinanggeh mayanin, sang kajerihan patut atur supeksa

ກິບຽກຸກຸດທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາ
ring Prajuru Desa mangdene taru inucap karebah, sanistannia katuhtuh.

ເຊິ່ງບຸກຄົນທີ່ມີສາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາ
(4) Prade wenten mayanin wewangunan, sane keni prabeya mecikang wewangunan

ສາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາ
inucap saha penyangaskara utawi pakeludan:

ທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາ
a. Sang medruwe wit taru sane kasinanggeh mayanin risampun polih kewara:

ທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາ
b. Sang ngerebah utawi sang nutuhtuh taru inucap.

ບາບາສິດ
Pawos 26

Pawos 26

ເຊິ່ງບຸກຄົນທີ່ມີສາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາ
(1) Yan wenten Krama ngerebah taru pacang keanggan mapewangun utawi ngadol

ທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາຍເຄື່ອງພາກຂອງກິບຽກຸກຸດທາ
patut ngererih pengelikita ring Prajuru Desa Adat.

ເຊິ່ງ
[29]

ສູງບຸກທາລາບຸກທາລາ:

(2) Prade kapurug:

ບາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາ

a. Yan ngerebah taru kekeran Desa utawi ngerebah taru ring tanah druwen

ທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາ

Desa kekeninin danda sane awit 20 kg beras, tur taru

ບາບຸກທາລາບຸກທາລາບຸກທາລາ

inucap kedaut olih Desa.

ສາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາ

b. Yen wenten anak ngerebah taru raris mewasana nepen taru kekeran Desa.

ສາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາ

kantos taru punika rebah taru kekeran Desa punika kedaut olih

ບາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາ

Desa, tur sane ngerebah taru kadanda 5 kg beras.

ສາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາ

c. Prade taru tan kekeran Desa kerebah. kedenda 1 kg beras sane

ບາບຸກທາລາ

awit;

ກາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາ

d. Rikala Desa utawi Banjar mapawangun wenang ngemargiang rerampangan

ບາບຸກທາລາ

luire:

ກາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາບຸກທາລາ

1. Desa sewidangan Desa Basangalas.

1201

2. Rikala banjar mapewangun, Banjar nunas ring Desa manut

kabuatannyane.

ລາບິໂຫຼາ

Kaping 3

ບວງລາລີ

Wewangunan

ບາບວສິໂຫຼາ

Pawos 27

ບວງລາລີ:

Wewangunan patut:

ທ່ານຍາຍຸບິນກິສາກາ

a. Tan nyayubin kapisaga;

ສາມາດລາລີກິສາກາລາລີກິບຸກກາລາລີ

b. Prade wenten nyayubin, risampun kesadokang ring Prajuru Desa tur

ບວງລາລີທ່ານຍາຍຸບິນກິສາກາລາລີກິບຸກກາລາລີ
wewangunan sane nyayubin patut kaured senistannia kekaryanang abangan;

ສາມາດບວງລາລີກິບຸກກາລາລີກິບຸກກາລາລີ

c. Prade wewangunan ngelintang wates patut ngawentenang paigum tur

ສາມາດລາລີກິບຸກກາລາລີກິບຸກກາລາລີກິບຸກກາລາລີ

kesadokang ring Prajuru, yan memurug riwekas kewara antuk Prajuru,

ບວງລາລີກິບຸກກາລາລີກິບຸກກາລາລີກິບຸກກາລາລີ

wewangunan inucap wenang keured saha tan polih prebeya

ໂຫຼາ

ບຸຮຸ່ນສາກິນຸ່ມຂຽນບບບຸກຄະຮຸ່ນຮຸ່ນສຸກກະພບຕິກຸຮຸ່ນ
patuta kalih Sang madruwe wewalungan patut nebas prabeya pangingunna.

ໂປຼຸກຸສສອນສຸກກະກິນຸ່ມຂຽນບບບຸກຄະຮຸ່ນຮຸ່ນສຸກກະພບຕິກຸຮຸ່ນ
(4) Prajuru sesampun polih atur supeksa patut ring gelis maosin.

ບາບາສີໂຫຼ່າ
Pawos 29

ໂຫຼ່າສຸກກະກິນຸ່ມຂຽນບບບຸກຄະຮຸ່ນຮຸ່ນສຸກກະພບຕິກຸຮຸ່ນ
(1) Tan kalugra ngangon miwah negul wewalungan ring:

ບາບຸຍາສຸກກະກິນຸ່ມຂຽນບບບຸກຄະຮຸ່ນຮຸ່ນສຸກກະພບຕິກຸຮຸ່ນ
a. Palemahan tegak Kahyangan utawi Pemerajan;

ສາບຸສຸກກະກິນຸ່ມຂຽນບບບຸກຄະຮຸ່ນຮຸ່ນສຸກກະພບຕິກຸຮຸ່ນ
b. Pundukan miwah pagehan Krama siosan kalih ring margi-margi

ສວິດາງາສຸກກະ
sewidangan Desa.

ໂຫຼ່າສຸກກະກິນຸ່ມຂຽນບບບຸກຄະຮຸ່ນຮຸ່ນສຸກກະພບຕິກຸຮຸ່ນ
(2) Prade memurug sekadi inucap ring ajeng keni danda limang (5) kg beras.

ສວິດາງາ
Kaping 5

ບາບາ
Bhaya

ບາບາສີໂຫຼ່າ
Pawos 30

ໂຫຼ່າສຸກກະກິນຸ່ມຂຽນບບບຸກຄະຮຸ່ນຮຸ່ນສຸກກະພບຕິກຸຮຸ່ນ
(1) Sane kasinanggeh bhaya inggih punika:

ໂຫຼ່າ
[33]

បញ្ចក្ខណ៍ប្រាំៗ៖

Panca bhaya luwire:

ហត្ថិបដាយហ្វេតបិសដាយបតិ

a. Jiwa bhaya utawi kebhaya pati;

គាតិវិដាយហ្វេតបិសបុហ្វេតតិ

b. Geni bhaya utawi kepuhunan;

ដាយហ្វេតបិហតិក្លិកុសិ

c. Bayu bhaya utawi angin lilus;

តាយហ្វេតបិសតិក្លុហតិ

d. Toya bhaya utawi kegentuhan;

គាយិដាយហ្វេតបិសយវិកាតិ

e. Artha bhaya utawi kemalingan.

ព្រះវិទ្យាសាស្ត្រសិលាសាស្ត្របញ្ចក្ខណ៍ប្រាំបួនភាគីសិលាសាស្ត្រ

(2) Ritakala katiben Panca bhaya, sang sapa sira patut ugi nepak kulkul manut

តើកត្តិយាសម្រាប់សិលាសាស្ត្រស្របតាមប្រទេសប្រជុំរាជានុ
tetengeran bhayane tur sesampune nepak patut atur supeksa ring Prajuru Desa.

យន្តិកិច្ចសម្រាប់សិលាសាស្ត្រស្របតាមប្រទេសប្រជុំរាជានុ
yan tan jati wenten bhaya wenang kapidanda satus (100) kg beras manut

១៦៧ ១៧១ ១៧៥

pawos 15 ayat 3.

ព្រះវិទ្យាសាស្ត្រសិលាសាស្ត្របញ្ចក្ខណ៍ប្រាំបួនភាគីសិលាសាស្ត្រ

(3) Tetengeran kulkul kepanca bhaya manut pawos 14 wiadin

១៦៧ ១៧១

pawos 15.

၂၅၂ ယၢၣ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်

(4) Yan wenten Krama katiben artha bhaya lui Sang Amawa Rat.

၂၅၂ ယၢၣ်

Kaping 6

၂၅၂ ယၢၣ်

Penyanggeran Banjar

၂၅၂ ယၢၣ်

Pawos 31

၂၅၂ ယၢၣ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်

Banjar Adat sane wenten ring pawidangan Desa Adat Basangalas wenang

၂၅၂ ယၢၣ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
mekardiang Awig-awig sane polih pamikukuh saking Prajuru Desa Adat

၂၅၂ ယၢၣ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်

Basangalas maka uger ngilitang pasuka dukane ring Banjar.

၂၅၂ ယၢၣ်

SARGA IV

၂၅၂ ယၢၣ်

SUKERTA TATA AGAMA

၂၅၂ ယၢၣ်

Palet 1

၂၅၂ ယၢၣ်

Indik Parhyangan

၂၅၂ ယၢၣ်

Pawos 32

၂၅၂ ယၢၣ်

[35]

၂၀၇၂ မှတ်တမ်းအရ ကျေးဇူးတင်အပ်ကြောင်း

(1) နား ကောင်းစွာ ကျေးဇူးတင်အပ်ကြောင်း

၂၀၇၂ မှတ်တမ်းအရ

a. ၂၀၇၂ ကျေးဇူးတင်

၂၀၇၂ မှတ်တမ်းအရ

၁. နား ကောင်းစွာ

၂၀၇၂ မှတ်တမ်းအရ

၂. နား နား အား

၂၀၇၂ မှတ်တမ်းအရ

၃. နား နား

၂၀၇၂ မှတ်တမ်းအရ

b. ၂၀၇၂ ကျေးဇူးတင်

၂၀၇၂ မှတ်တမ်းအရ

၁. နား မှတ်တမ်းအရ

၂၀၇၂ မှတ်တမ်းအရ

၂. နား မှတ်တမ်းအရ

၂၀၇၂ မှတ်တမ်းအရ

၃. နား မှတ်တမ်းအရ

၂၀၇၂ မှတ်တမ်းအရ

၄. နား မှတ်တမ်းအရ

၂၀၇၂ မှတ်တမ်းအရ

၅. နား မှတ်တမ်းအရ

၂၀၇၂ မှတ်တမ်းအရ

၆. နား မှတ်တမ်းအရ

၂၀၇၂
[၁၀]

បុរាណប័ណ្ណបាតា

7. Pura Peneduhan;

បុរាណប័ណ្ណប៊ែន

8. Pura Pesimpenan.

បុរាណប័ណ្ណប៊ែនប្រាសាទបាតា

(2) Rahina wiadin Piodalan:

បុរាណប័ណ្ណប៊ែនប្រាសាទបាតា

a. Ring Kahyangan Tiga:

បុរាណប័ណ្ណប៊ែនប្រាសាទបាតា

1. Pura Bale Agung rahina Purnamaning Kapat;

បុរាណប័ណ្ណប៊ែនប្រាសាទបាតា

2. Pura Puseli: Buda Wage Klawu;

បុរាណប័ណ្ណប៊ែនប្រាសាទបាតា

3. Pura Dalem: Tileming Kawulu

បុរាណប័ណ្ណប៊ែនប្រាសាទបាតា

b. Ring Pura-pura Pemaksan Desa.

បុរាណប័ណ្ណប៊ែនប្រាសាទបាតា

1. Pura Ponjok Batu: Purnamaning Kedasa;

បុរាណប័ណ្ណប៊ែនប្រាសាទបាតា

2. Pura Kaja Kangin: Purnamaning Kasa;

បុរាណប័ណ្ណប៊ែនប្រាសាទបាតា

3. Pura Pemaksan Pande: Tumpek Landep.

សេចក្តីបញ្ជាក់ប្រយោជន៍បុរាណប័ណ្ណប៊ែនប្រាសាទបាតា

Sejaba pewatekan ring Kahyangan-kahyangan wenten aci, kelaksanayang

ប្រាសាទ

មនុស្សបង្ខំគង្គី ។

manut kawentenan.

ឧបាសម័យវិហារប្រាំបួនសារសាងសង់រាប់ខែមហាបិណ្ឌ ។

Usaba Ageng ring Pura Puseh kelaksanayang 5 warsa apisan.

ប្រាប់ពីការងារបង្កើតសង្គមសម្រាប់មហាសារសាងសង់រាប់ខែមហាបិណ្ឌ ។

(3) Pengaci lan pewartekan manut kekecap sastra Agama, saha kelaksanayang nista,

មន្យាឧបាយមនុស្សបង្ខំគង្គីស្របុម ។

mada, utama, manut kewentenan lan perarem.

ទៅបញ្ជីឈ្មោះសារសាងសង់ប្រាំបួន:

(4) Pangempon soang-soang Pura:

ហេតុអ្វីពន្លឺព្រះបូរមីពន្លឺប្រាំបួនសារសាងសង់ប្រាំបួនឈ្មោះព្រះបូរមី ។

a. Kahyangan Tiga, Pura Melanting, Pura Pesucian, Pura Bedugul wiadin Ulun

ប្រាំបួនសារសាងសង់ប្រាំបួនឈ្មោះសារសាងសង់ប្រាំបួនសារសាងសង់ប្រាំបួន
Suwi, Pura Peneduhan keempon olih Krama Desa Ngarep kesanggra olih

ស្របុមសារសាងសង់ ។

Krama sewosan.

សារសាងសង់ប្រាំបួនសារសាងសង់ប្រាំបួនឈ្មោះសារសាងសង់ប្រាំបួនសារសាងសង់ ។

b. Pura-pura Pemaksan Desa kaempon olih sekehe-sekehe sane

កតិទីនីនិរុត្តរនិរុត្តរ ។

katitenin olih Krama Ngarep.

បុរាណវិទ្យា

Pawos 33

ប្រាំបួនឈ្មោះសារសាងសង់ប្រាំបួនឈ្មោះសារសាងសង់ប្រាំបួនឈ្មោះសារសាងសង់ ។

(1) Ring soang-soang Pura patut keadegang Pemangku.

ប្រាំបួន

[38]

Belena Linghee

1. ព្រះចៅសាមព័ន្ធដ៏ព័បមក្ខវិសេស្យព្យាគ្រោះ

(2) Tata cara ngadegang Pemangku ring Kahyangan Desa:

ហេមត្យត្រៃហ្វាតាតា

a. Manut keturunan;

តាបមិលិហេត្រៃហ្វាតាស្វិដា

b. Pemilihan utawi kesudi;

សាណាញាតា

c. Nyanjan;

រាញាតា

d. Nyekar.

1. គ្រូស្រុមសាសនាសម្រាប់ព្រះចៅសាមព័ន្ធដ៏ព័បមក្ខវិសេស្យ

(3) Krama sane patut keadegang Pemangku:

ហេមិសាត្រៃហ្វាតាស្វិដាសាមព័ន្ធដ៏ព័បមក្ខវិសេស្យ

a. Wikan ngewacen lan nyurat aksara Bali wiadin latin;

តាហេត្រៃហ្វាតា

b. Tan cedangga;

សាត្រៃហ្វាតាស្វិដាសាមព័ន្ធដ៏ព័បមក្ខវិសេស្យ

c. Nenten nahan mecihne melaksana corah;

រាញាតាស្វិដាសាមព័ន្ធដ៏ព័បមក្ខវិសេស្យ

d. Macihne tan sungkan-sungkanaan.

1. ប្រែប្រួលព័ន្ធដ៏ព័បមក្ខវិសេស្យ

(4) Prebeya ngadegang Pemangku:

ហេមិសាត្រៃហ្វាតាស្វិដាសាមព័ន្ធដ៏ព័បមក្ខវិសេស្យ

a. Prebeya ngadegang Pemangku kamedalin oleh Desa;

1. ប្រែប្រួល

ສາມາດສິດທິທຳນຳກະຊວງສາມາດບູກຄະນສາມາດສິດທິ
b. Prade sinalih tunggil Sira Mangku seda, prebeya Upakara ngeseng rauhing

ຊຸບສາມາດທາງກະສັບສິດທິທຳນຳກະຊວງສາມາດ
Upakara pengabenannia kamedalin oleh Desa.

ບາງບາວສິດທິ
Pawos 34

ສູນສິດທິທຳນຳກະຊວງສາມາດ
Swadarmaning Pemangku patut:

ບາງກະສັບຊຸບສາມາດທາງກະສັບສິດທິທຳນຳກະຊວງສາມາດ
a. Ngenterang Upakara piodalan wiadin Aci nganutin kawenangannia saha

ຍົບຕາງຕຸ້ນສິດທິທຳນຳກະຊວງສາມາດ
mapengangge sarwa petak.

Nenten dados nyulubin...
kerac...

ສາມາດສິດທິທຳນຳກະຊວງສາມາດ
b. Nenten dados nyulubin:

Nenten dados nyulubin...

ຮາງບາງຍົບຕາງຕຸ້ນ
1. Emper-emper;

ຕຸ້ນບາງຍົບຕາງຕຸ້ນ
2. Penyemuhan;

ຕຸ້ນບາງຍົບຕາງຕຸ້ນ
3. Bale pesirepan.

ພສາມາດສິດທິທຳນຳກະຊວງສາມາດສິດທິທຳນຳກະຊວງສາມາດສິດທິທຳນຳກະຊວງສາມາດ
Yan memurug sinalih tunggil ring ajeng patut merayas cita raga saha kesaksinin

ສິດທິທຳນຳກະຊວງສາມາດ
oleh Prajuru Desa.

ສາຍພາຍຕູກພຽງກິບຸກາບຮີສູນບໍ່ຕູກພາຍຕູ

c. Yen Pemangku ngayah ring Pura, wenten kulawargannia seda, pemangku

ເີຊຸສບູສາສຸວິຕິນິສເຊງກຸດນຸ່ງສິບຸກາ

inucap tan kehanan sebel, sedurung budal saking pura.

ບາບາສິງຄຸນ

Pawos 35

ບິເຊຍພາຍຕູກິບຸກາ

Petuas Pemangku luire:

ສາຍພາຍຕູກິບຸກາບຮີສູນບໍ່ຕູກພາຍຕູສາຍພາຍຕູກິບຸກາ

a. Sesari mepah kalih, apahan tiga ring Pemangku, sane apahan ngeranjing ke

ງາດາ

Desa;

ສາຍພາຍຕູກິບຸກາບຮີສູນບໍ່ຕູກພາຍຕູກິບຸກາ

b. Upon pelaba carik;

ສາຍພາຍຕູກິບຸກາບຮີສູນບໍ່ຕູກພາຍຕູກິບຸກາ

c. Luput amata batu.

ບາບາສິງຄຸນ

Pawos 36

ບາບາສິງຄຸນສາຍພາຍຕູກິບຸກາ

Pemangku kegentosin riantuk:

ບາບາສິງຄຸນ

a. Seda;

ສາຍພາຍຕູກິບຸກາບຮີສູນບໍ່ຕູກພາຍຕູກິບຸກາ

b. Pinunas ngeraga manut pengelokika Prajuru Desa;

1371

[41]

ນາຍນິຍົມຍານສາມລາກສາກຸງ

c. Macihne melaksana corah.

ບາບວາລີກຸງ

Pawos 37

ສາຍສິບສາຍກຸງສິບກິ່ງວ່າ

Kasukerta Kahyangan kadi ring sor:

ບາບອຸກຸງກຸງສິບກຸງກຸງ

a. Tan kalugra ngeranjing ke Pura luire:

ກຸງສິບສິບກຸງສິບກຸງສາຍສິບສິບກຸງສິບກຸງ

1. Sang kesebalan wiadin cuntaka, mekadi sebel sakeng ngeraga:

ບາບສິບສິບກຸງສິບກຸງສາຍສິບກຸງສິບກຸງ

a. Sebel kandel ngeraja swala, selami dereng mabersih;

ກຸງສິບສິບກຸງສິບກຸງສາຍສິບກຸງສິບກຸງ

b. Sebel ngembasang putra, selami 42 rahina;

ນາຍນິຍົມຍານສາມລາກສາກຸງ

c. Sebel pengantenan, selami durung mabiya kala miwah cuntaka

ສາຍສິບສາຍກຸງສິບກຸງສິບກຸງສາຍສິບສິບກຸງສິບກຸງ
sangkaning kepademan selami dereng ngelaksanayang parebuan.

ກຸງອຸກຸງກຸງສິບກຸງສິບກຸງສາຍສິບກຸງສິບກຸງ

2. Tan mabusana Adat manut kadi tata caraning ngerenjing ke Pura.

ກຸງອຸກຸງກຸງສິບກຸງສິບກຸງ

b. Pratingkahe tan wenang ring Pura:

ນາຍນິຍົມຍານສາມລາກສາກຸງ

1. Masumpah (cor), sejawaning pituduh Prajuru Desa.

1371

[42]

2. Makolem dados asiki lanang wadon sesampun manggeh dehe teruna.

3. Munggah tedun ring palinggih, sejawaning pemangku utawi sangkaning

pituduh Prajuru Desa.

c. Sang memurug sinalih tunggil sane mungguh ring ajeng keni pamidanda

pemerayascita sepatutnia.

Pawos 38

(1) Prade wenten kerama kerawuhan ring Pura, kengin kepintenin antuk Geni Dupa

akatih, prade rumasa kesemangsayan, tan wiyakti Krama inucap patut kadanda

100 kg beras.

(2) Prade Kahyangan kehanan durmanggala, minakadi kepanca bhaya, Pemangku

patut digelis nyadokang ring Prajuru Desa mangda marumang Krama Desa tur

ngawentenang pangupakara sepatutnia.

ບຸກຄົນ
Palet 2

ບໍລິຫານ
Indik Resi Yadnya

ບາບາລີ
Pawos 39

ສັມມຸດຊາຍຸທອນຍາດຽນຯທຸກຸບຸກຄົນມີສາກສຍຸທອນຍາດຽນຯທາ
Sang madruwe Yadnya patut ngaturang punia ring Sang sane muput Yadnyane.

ບາບາລີ
Pawos 40

ບຸກຄົນບຸກຄົນບຸກຄົນຕາຍຍິດໄປກຳລັງກຳລັງສາຍໄປຕາຍຍິດ
Prajuru patut ngawas tur ngayomin, mialangin yan wenten pamargi ngelantudin

ຍິດໄປກຳລັງກຳລັງສາຍໄປຕາຍຍິດ
pemargin yadnyane sesampun wenten atur supeksa ring Prajuru Desa saking Sang

ນັກ
ngewangun yadnya.

ບາບາລີ
Pawos 41

ກຳລັງກຳລັງສາຍໄປຕາຍຍິດ
(l) Krama Desa Adat Basangalas patut ngawas, nitenin katuntun antuk Prajuru

ກຳລັງກຳລັງສາຍໄປຕາຍຍິດ
Desa mangda sehanan Yadnyane sane kewentenang kaicen pemuput olih Sang

ສູນຍາດຽນຯທອນຍາດຽນຯທຸກຸບຸກຄົນ
Sulinggih utawi Pemangku manut widuna.

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

(2) Prajuru patut nuntun saha ngemanggala Krama Desa Adat Basangalas ngawas,

nitening sapamargin Wikune ring wewidangannia, pamekas mikukuhin kesucian

linggih Ida.

3. Ngaturin Sang muput dana punia manut agung-alit Yadnyane.

Palet 3

Indik Pitra Yadnya

Pawos 42

(1) Pamarign Pitra Yadnya madudonan manut sekadi ring sor Pengupakaraan sang

layon:

a. Mendem utawi ngeseng maka cihna pakinsan ring Ibu Pertiwi utawi ring

Geni.

កុំបោកបោកលើបង្គុំសាមញ្ញត្រង់ក្នុងស្រះភ្នំសំបុកដៃ វាទាំងស្រុងឃ្លា
b. Atiwa-atiwa iantur keabenang saha kedadosang ring Sang ketus untu, prade

ហ្ន៎ក្រវ៉ាន់ហ្ន៎ត្រកំហ្ន៎ប្រាសិយមហ្ន៎ចំពោះអង្គុបហ្ន៎ហ្ន៎សាមញ្ញ
durung ketus untu ngawit saking yusa tigang sasih patut keanenang

ក្រីក្រក្រីក្រ
Ngelungah.

ក្រៀមក្រាមទ្រង់ស្រួលព្រមព្រៀងបញ្ជូនភ្នំសំបុកដៃ វាទាំងស្រុងឃ្លា
(2) Sane tan kayogia ngemargiang pengabenan rikala nemoning sasih kapat,

កេសិមី
kelima.

ហ្ន៎បាវសិ ១៣៣
Pawos 43

ហ្ន៎ចំបោកបោកលើបង្គុំសាមញ្ញត្រង់ក្នុងស្រះភ្នំសំបុកដៃ វាទាំងស្រុងឃ្លា
Atiwa-atiwa utawi pengabenan wenten tigang pawos:

អាយុបុរស
a. Nyawa Resa;

ក្រូក្រូក្រូត្រង់ក្នុង
b. Nyuasta Geni;

ស្រាបប្រេកេមាត្រង់ក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុង
c. Sawa Preteka kemargiang antuk ngagah utawi mereteka sawa bah bangun.

ហ្ន៎បាវសិ ១៣៤
Pawos 44

ស្រាបប្រេកេមាត្រង់ក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុងស្រែក្នុង
Swadamaning lan tetegenan yen wenten sinalih tunggil Krama Desa seda:

၁။ သိက္ခာမသေသဘေဝေသံဃာတို့အားပိတ်ပင်ရန်အတွက်

a. Sang kesedayan patut atur supeksa ring Prajuru Desa.

၂။ ကျေးရွာကလေးတို့အားပိတ်ပင်ရန်အတွက်

b. Tan kedadosang ngeseng utawi mendem sawa ritatkala: Tilem, Prewani, Rahina

ပသးကလေးတို့အားပိတ်ပင်ရန်အတွက်
Pasah, Rahina Saniscara Kliwon, Rahina Buda Kliwon sami, Rahina

ပပဒ်အကျွန်ုပ်တို့အားပိတ်ပင်ရန်အတွက်
Pewatekan wiadin Aci ring Kahyangan Tiga lan Rahina Pesangkepan Desa. Yan

ပျက်စီးစေရန်အတွက်
memurug sang meduwe sawa patut ngaturang guru piduka ring Tri Kahyangan

ပျက်စီးစေရန်အတွက်
kalih Dang Kahyangan ring Desa Adat Basangalas maweweh upakara

ပပဒ်အကျွန်ုပ်တို့အားပိတ်ပင်ရန်အတွက်
pemarisuda prade wenten Pewatekan wiadin Aci ring Pura inucap tur maweweh

သိက္ခာမသေသဘေဝေသံဃာတို့အားပိတ်ပင်ရန်အတွက်
denda 10 kg beras.

၃။ ကျေးရွာကလေးတို့အားပိတ်ပင်ရန်အတွက်
c. Prade pacang mendem sawa ring rahina larangan-larangan ring ajeng patut sawa

ပျက်စီးစေရန်အတွက်
inucap makingsanang ring Setra nganggen bungbung tur nenten babaintak.

၄။ ကျေးရွာကလေးတို့အားပိတ်ပင်ရန်အတွက်
d. Tan kadadosang ngeseng utawi mendem sawa prade ring rahinane punika

ပပဒ်အကျွန်ုပ်တို့အားပိတ်ပင်ရန်အတွက်
sampun wenten sane ngeseng utawi mendem sawa.

ບູກຄະສາດກຳລັງເຮັດບຸກຄະສາດສູງສຸດບາງຄັ້ງເຮັດກິນສາບສົ່ງ
 (bale) sajeroning rahina punika winten sawa ranggulangun ning adiri sare pasang

ສາມິດຢູ່ທີ່ຊັບຊົ່ວຄື ບາງຄົນມີບາງສິ່ງທີ່ບໍ່ມີຄວາມສຸກ
 kegesang wadim kerdemen, patut saling antos ning pantiyuan bales

ບໍ່ຄືບາງຄົນອື່ນທີ່ມີຄວາມສຸກສູງສຸດ ອັນມີຄວາມສຸກທີ່ອີ່ມ
 Perduhane, mangda prasida sinawengan ke setr. tur sinawengan kawitir

ບາງຄົນອື່ນກໍມີຄວາມສຸກສູງສຸດ ທີ່ເຮັດກິນສາບສົ່ງ
 upakara, yan memungug sang numunin kadimda 100 kg beras.

ບາງບາງສິ່ງ
 Parwas 45

ບາງຄົນອື່ນກໍມີຄວາມສຸກສູງສຸດທີ່ອີ່ມກິນສາບສົ່ງ =

(1) Sare kasirunggeh kacuntaka wadim sebel:

ບາງຄົນອື່ນກໍມີຄວາມສຸກສູງສຸດ
 a. Cuntaka antuk kesedihan;

ສາມິດຢູ່ທີ່ຊັບຊົ່ວຄື
 b. Sebel antuk ngeraja swala;

ສາມິດຢູ່ທີ່ຊັບຊົ່ວຄືອື່ນບາງຄົນ
 c. Sebel antuk ngembasam okat;

ກາຍມີຄວາມສຸກສູງສຸດ
 d. Sebel antuk kerurac;

ສາມິດຢູ່ທີ່ຊັບຊົ່ວຄືບາງຄົນ
 e. Sebel antuk pawiwahan;

ສາມິດຢູ່ທີ່ຊັບຊົ່ວຄືອື່ນບາງຄົນ
 f. Sebel antuk gamica gamana;

ເສຍໜີ້ສິນສູງກວ່າເກົ່າ

g. Sebel antuk salah timpal;

ເສຍໜີ້ສິນສູງກວ່າເກົ່າ ບໍ່ມີຄວາມສູງກວ່າເກົ່າ ບໍ່ມີຄວາມສູງກວ່າເກົ່າ

h. Sebel antuk yening wenten anak istri bobot sedurung kaupakarayang

ບາດພາກບາດ

pabeakawon;

ເສຍໜີ້ສິນສູງຍິ່ງກວ່າ

i. Sebel antuk mamitra ngalang.

ເສຍໜີ້ສິນສູງກວ່າເກົ່າ ບໍ່ມີຄວາມສູງກວ່າເກົ່າ

(2) Sengker cuntaka wiadin sebel manut kewentenannia:

ເສຍໜີ້ສິນສູງກວ່າເກົ່າ 3 ວັນ ສັກ ນຳພາ ນຳພາ ນຳພາ

a. Sebel ngeraja swala 3 rahina saking ngawit ngeraja swala utawi selami

ນຳພາ

ngeraja swala;

ເສຍໜີ້ສິນສູງກວ່າເກົ່າ 42 ວັນ ນຳພາ ນຳພາ ນຳພາ

b. Sebel ngembasang oka, 42 rahina utawi abulan pitung rahina,

ນຳພາ ນຳພາ ນຳພາ ນຳພາ ນຳພາ ນຳພາ ນຳພາ

ngawit saking okane embas tur sampun keupakarayang mekekambuhan tur

ຍາມສິນສູງກວ່າເກົ່າ ນຳພາ ນຳພາ

maprayascita manut Agama, lanang wiadin istri;

ເສຍໜີ້ສິນສູງກວ່າເກົ່າ ນຳພາ ນຳພາ ນຳພາ ນຳພາ

c. Sebel keruron, sebelnia abulan pitung rahina utawi 42 rahina

ນຳພາ ນຳພາ ນຳພາ

tur sampun matirta pemerascita;

၇၂ မိတ်ကပ်ပေးရမည့်အခါ မိတ်ကပ်သူက အသံထွက်စေရမည်။
d. Sebel pawiwahan, sebelnia ngantos sampun matirta pabeakawon;

၇၃ မိတ်ကပ်သူက အသံထွက်စေရမည်။
e. Sebel gamia gamana, sebelnia ngantos sesampun kepalasang wiadin

မိတ်ကပ်သူက အသံထွက်စေရမည်။
mesapiang tur sang melaksana sampun kaupakara Pengelukan;

၇၄ မိတ်ကပ်သူက အသံထွက်စေရမည်။
f. Sebel salah timpal, sebelnia kantos sampun kewentenang upacara

မိတ်ကပ်သူက အသံထွက်စေရမည်။
pengelukan;

၇၅ မိတ်ကပ်သူက အသံထွက်စေရမည်။
g. Sebel anak istri bobot nenten kewentenang upakara pabeakawon,

မိတ်ကပ်သူက အသံထွက်စေရမည်။
sebelnia ngantos kawentenang upakara pabeakawon;

၇၆ မိတ်ကပ်သူက အသံထွက်စေရမည်။
h. Sebel mamitra ngalang, sebelnia ngantos kawentenang upakara

မိတ်ကပ်သူက အသံထွက်စေရမည်။
pabeakawon.

၇၇ မိတ်ကပ်သူက အသံထွက်စေရမည်။

(3) Cuntaka kesedaan:

၇၈ မိတ်ကပ်သူက အသံထွက်စေရမည်။

a. Kepaten cuntakannia:

၇၉ မိတ်ကပ်သူက အသံထွက်စေရမည်။

1. Dadiannia rawuhing 3 rahina riwusnia mendem utawi ngeseng tur

សម្បត្តិភ្នំលា
sampun mekandel;

2. Yen sane seda durung kepus odel, reramannia kacuntaka 42

រាហិនរិវុសនីយ៉ាម៉េនដេមតួរសម្បត្តិភ្នំលា
rahina riwusnia mendem tur sampun mekandel;

គាតាហ៊ុនក្រីក្រ
b. Keaben cuntakannia:

ស្ទុកក្រីក្រស្រីបង្ការយុវជនក្រីក្រមកប្រកបរបររិក្ខុស្រី
Cuntakannia saking wau nyambut karya rawuh riwus karyannia utawi

មេលាយាង
melayagin.

១៣១ ភាសាខ្មែរ
(4) Sane katiben cuntaka:

ហ៊ុនក្រីក្រស្រីបង្ការយុវជនក្រីក្រ
a. Yen kesedaan sane cuntaka:

ភាសាខ្មែរ
1. Sane kesedaan;

ក្រុមប្រឹក្សា
2. Kawula wargannia;

ប្រាសាទ
3. Dadiannia;

គាតាហ៊ុនក្រីក្រស្រីបង្ការយុវជនក្រីក្រ
b. Ngeraja Swala sane sebel: sane ngeraja swala;

ສາກຊຶມຳບາວສາສາສິນໂຕນີ ບຸກຍ່າງສິນຊຶມຳບາວສາ
c. Ngembasang oka sane sebel: reramannia sang ngembasang oka:

ກາບບິບບາສາສາສິນໂຕນີ ມີບບິບບາ
d. Pawiwahan sane sebel: Sang mawiwaha;

ສາສາກຸກາສາສາສິນໂຕນີ ມີສາກຸກາສາ
c. Keruron sane sebel: Sang keruron;

ສາກຸກາສາສາສິນໂຕນີ ມີສາກຸກາສາສາ
f. Gamia gamana sane sebel: sane ngelaksanayang gamia gamana;

ສາບາສາສິນໂຕນີ ມີສາບາສາສິນໂຕນີ
g. Anak istri bobot nenten mabeakawon sane sebel: sane

ກາບບິບບາສາສາສິນໂຕນີ
bobot asapunika;

ສາບາສາສິນໂຕນີ ມີສາບາສາສິນໂຕນີ
h. Mamitra ngalang sane sebel: sane mamitra ngalang;

ສາກຸກາສາສາສິນໂຕນີ ມີສາກຸກາສາສາສິນໂຕນີ
i. Ngembasang oka nenten melantaran pabeakawon, sane sebel:

ສາກຸກາສາສາສິນໂຕນີ
sane ngembasang oka.

ໂຊກຸກາສາສາສິນໂຕນີ

(5) Tan keneng cuntaka luire:

ສາກຸກາສາສາສິນໂຕນີ

a. Sang Sulinggih lan Pemangku Kahyangan Tiga.

ສາກຸກາສາສາສິນໂຕນີ

b. Rikala Piodalan wiadin Aci sampun ngalang tengah.

ໂຊກຸກາ

ບຸກຄົນທີ 131

Palet 4

ທິດສະດຸສາມພາກ

Indik Manusa Yadnya

ບາງບາລີ 1361

Pawos 46

1. ການສົບສິ່ງບາງບາລີ ທີ່ເຮົາເຮັດກັນມາ ທີ່ນີ້ ມີຄື ສິ່ງທີ່

(1) Sang pacang mapodgala madwijati, sejaba nunas panugrahan ring Sang Wenang

ບຸກຄົນທີ່ມາບຸກຄົນທີ່ບຸກຄົນທີ່

patut atur supeksa ring Prajuru Desa.

2. ບຸກຄົນທີ່ມາບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່

(2) Prajuru inucap sareng nitenin, nureksa mangda sulur miwah pemargine jati-

ກະຕິ ທີ່ມາບຸກຄົນທີ່ບຸກຄົນທີ່

jati manut ring kecaping Agama.

3. ການສົບສິ່ງບາງບາລີ ທີ່ເຮົາເຮັດກັນມາ ທີ່ນີ້ ມີຄື ສິ່ງທີ່

(3) Sesampun puput Padwijatinnia Prajuru Desa Adat Basangalas patut

ກະຕິ ທີ່ມາບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່

digelis ngentosin pesengan Sang madwijati ring sehanan ilikita antuk Biseka

ກະຕິ ທີ່ມາບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່ບຸກຄົນທີ່

kawikon manut panugrahan Nabene saha kekesiarang ring Peruman Desa Adat

ສາມາດມາ

Basangalas.

1971

[53]

ບຸກຄົນ 191
Palet 5

ບົດສູນຍາດຍາ
Indik Bhuta Yadnya

ບາບວາມີ 197
Pawos 47

1. ການສູນຍາດຍາທີ່ມີປະສານສູນຍາດຍາປະກອບດ້ວຍສາມສ່ວນດັ່ງນີ້

(1) Bhuta yadnya inggih punika saluwiring upacara pecaruan.

2. ການສູນຍາດຍາທີ່ມີປະສານສູນຍາດຍາປະກອບດ້ວຍສາມສ່ວນດັ່ງນີ້

(2) Pecaruan inucap ring ajeng nista, madia, utama manut wiguna kadi ring sor:

1. ບາບວາມີ 197

a. Eka Sata;

2. ບາບວາມີ 197

b. Panca Sata;

3. ບາບວາມີ 197

c. Panca Kelud;

4. ບາບວາມີ 197

d. Panca Sanak;

5. ບາບວາມີ 197

e. Resi Gana;

6. ບາບວາມີ 197

f. Tawur Agung;

7. ບາບວາມີ 197

g. Petabuh Gentuh.

គាថ្មីគាថ្មីលេខបក្សគ្រូស្រាវជ្រាវសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រ
b. Merangkat melarapan antuk suka cita lanang wadon, nanging tan kawikanin

គ្រូស្រាវជ្រាវសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រ
antuk kulawarga sang wadon, wates pejati lan panegdeg sasuen ipun

រាហ័នសេរាវរាត្រាវេទិកាសិលាសាស្ត្រ
arahina sejaba rangkate ngelintang segara.

សាវត្រាវេទិកាសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រ
c. Rangkat kaduduk mantu, upakara rangkat punika magenah ring genah istrine

ច្បាប់សាវត្រាវេទិកាសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រ
tur sang keduduk mantu kasukayang ring warisnia, saha pemargin rangkat

ច្បាប់សាវត្រាវេទិកាសិលាសាស្ត្រ
patut mepadik.

ច្បាប់សាវត្រាវេទិកាសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រ
(3) Pidabdab sang pacang merabian patut:

សាវត្រាវេទិកាសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រ
a. Sampun mungguh deha teruna;

សាវត្រាវេទិកាសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រ
b. Sangkaning pada rena;

សាវត្រាវេទិកាសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រ
c. Manut kecaping agama Hindu utawi tan gamia gamana;

សាវត្រាវេទិកាសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រ
d. Kasudiwadani perade pengambile sewos Agama miwah kepatiwangi.

ច្បាប់សាវត្រាវេទិកាសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រសិលាសាស្ត្រ
(4) Pemargin perabian mangda nganutin Undang-undang Perkawinan Nomer: 1

ហេតុការណ៍ក្នុងស្រុក
Tahun 1974.

ហេតុការណ៍ ១០១
Pawos 50

ក្នុងក្របខណ្ឌច្បាប់របស់ខេត្តសៀមរាប
(1) Perabian sane kapatutang ring Desa Adat Basangalas kadi ring sor:

ហេតុការណ៍ច្បាប់បុព្វហេតុប្រយោជន៍សហគ្រាសសេវា
a. Sampun kemargiang pebeyakalan utawi pesakapan kesaksiang sekala

តំណាងឯកសារធម្មនុញ្ញប្រជាជនខេត្ត
niskala oleh Pandita utawi Pinandita;

គាំទ្រដោយសេវាបុព្វហេតុប្រយោជន៍សហគ្រាសសេវា
b. Wenten pesaksi Prajuru Desa miwah Keliang Banjar sane mapekelingang.

កិច្ចការងារសហគ្រាសសេវា
ngilikitayang perabiannia.

នាគាត់ច្បាប់ច្បាប់គ្រប់គ្រង
c. Kacihnayang antuk suaran kulkul.

ក្នុងក្របខណ្ឌច្បាប់របស់ខេត្តសៀមរាប
(2) Perabian sane tan manut kadi ring ajeng kebawos tan patut utawi tan syah.

ហេតុការណ៍ ១០២
Pawos 51

ច្បាប់របស់ខេត្តសៀមរាប
Tata caraning perabian patut sekadi ring sor:

ហេតុការណ៍ដំបូងនៃការងារសហគ្រាសសេវា

a. Pemargin pepadikan manut dudonan:

ກາສບິນຍສຽນບໍ່ຄວນສາຕາກບຸກກິສຽນບໍ່ຄວນສິ່ງສາຕາບຸກກິສຽນ

1. Kapertama kulawarga lanange rauh ring kulawarga istrine ngawentenang

ກາຕາບາມສຽນບາຍມາສາສາລັບຕັກາບາມາ

bewawosan saha masedana canang pangerawos;

ຫຼື ບິນສາລິກິກບິນສາຕາຍິນສິ່ງສາຕາບຸກກິສຽນສາລິກິກບິນສາຕາບຸກກິສຽນ

2. Kaping kalih ring rahina pengambilan istrine patut kesaksiang antuk Prajuru

ຖາລາ

Desa.

ສາບບໍ່ຕິສຽນສຽນສຽນຖາລາສາລິກິ

b. Pemargin merangkat manut dudonan:

ກາບຸກຍສຽນສາຕາບຸກຍສຽນບໍ່ຕິສຽນສາລິກິກບິນສາຕາບຸກຍສຽນສາລິກິກບິນສາຕາບຸກຍສຽນ

1. Reraman lanange patut ngemargiang utusan pesejati ring reraman wadone,

ສິລິກາຫຼືສາລິກິກິ

sekirangnia kali diri;

ຫຼື ບິນສາລິກິກບິນສາຕາບຸກຍສຽນສາລິກິກບິນສາຕາບຸກຍສຽນສາລິກິກບິນສາຕາບຸກຍສຽນ

2. Malih tigang rahinane waris lanange ngemargiang utusan mewasta

ບິນສາລິກິກບິນສາຕາບຸກຍສຽນສາລິກິກບິນສາຕາບຸກຍສຽນສາລິກິກບິນສາຕາບຸກຍສຽນ

mapilaku. ngantene kala punika mabiyakala;

ຫຼື ບິນສາລິກິກບິນສາຕາບຸກຍສຽນສາລິກິກບິນສາຕາບຸກຍສຽນສາລິກິກບິນສາຕາບຸກຍສຽນ

3. Malih tigang rahinane malih, ngemargiang utusan meperadang;

ຖາລາບຸກຍສຽນສາຕາບຸກຍສຽນສາລິກິກບິນສາຕາບຸກຍສຽນສາລິກິກບິນສາຕາບຸກຍສຽນສາລິກິກບິນສາຕາບຸກຍສຽນ

4. Sadurung reraman wadone ledang, ngantene tan dados budal saking

ບໍ່ມີກຳລັງ

paengkeban;

ສາມສິ່ງພຽງໃຫ້ຄົນອື່ນຮູ້ສຶກສະເໝີກັນ
Sejawaning yen sinalih tunggil wiyadin makekalih ngantene dados

ທ່ານຮູ້ຈັກກັນທັງສອງຝ່າຍ
Pegawai Negeri. Yen Pegawai Negeri, yen sampun tigang rahina ring

ບໍ່ມີກຳລັງ ສາມາດພົບໄດ້ ບໍ່ມີກຳລັງ
paengkeban, kedadosang medal saking paengkeban;

ສາມສິ່ງທີ່ຮູ້ສຶກກັນທັງສອງຝ່າຍ
Selanturipun meserah, Ngahgah Base Ambungan patch sekadi dudonan

ບໍ່ມີກຳລັງ

pepadikan.

ສາມສິ່ງກ່າວສືບສຽງຄູ່ຄູ່ທັງສອງຝ່າຍ

c. Sajeroning pekurenan kemargiang dudonan:

ທ່ານບໍ່ມີກຳລັງ ຕາມຄຳສັ່ງຂອງທ່ານ
1. Mepilaku: ngantene lan kulawarga lanange nunas **geng** rena pengampura

ທ່ານບໍ່ມີກຳລັງ ທ່ານບໍ່ມີກຳລັງ
arep ring reraman wadone miwah ring kulawarga **raman** wadone;

ທ່ານບໍ່ມີກຳລັງ ທ່ານບໍ່ມີກຳລັງ

2. Mepradang, mibawosang indik pamuput rangkal

ທ່ານບໍ່ມີກຳລັງ ທ່ານບໍ່ມີກຳລັງ

d. Pakerab-kambeyan mapiteges upacara tinas apadang **wadin** puput mapikuron,

ທ່ານບໍ່ມີກຳລັງ ທ່ານບໍ່ມີກຳລັງ

duwaning manut sekadi ring sor:

1. Sajeroning kebawos ambe, kelaksanayang ring sekala niskala antuk

sarana jejauman miwah pawidi-widana;

Jejauman pinaka ngambe utawi ngadungang kayun soang-soang

pakulawargan wadone;

Widi-widana pinaka pejati niskala nunas wadone ring sanggah kemulannia;

2. Sajeroning bawos kerab pelaksana ring sekala:

Antuk penyaksi Krama Banjar, duwaning kekerabiannia antuk tengeran

kulkul;

Pamekas penyaksi Prajuru Desa saha ngelikitayang.

PALET 2

Indik Palas Merabian

Pawos 52

[61]

ទ្រឹស្តីសម្រាប់តុលាការ
wenten pamutus saking Pengadilan Negeri.

ហាហាសិ ១១៣

Pawos 54

យន្តការយុត្តិធម៌ធម៌មាតិកា
Yan sang nyapian mapakayun mawali merahian malih:

ហាហាសិ ១១៣

a. Ngelaksanayang upacara perabian malih manut dresta;

ហាហាសិ ១១៣

b. Ngaturang beras upasaki ke Desa soang-soang seket kg beras.

ហាហាសិ ១១៣

Pawos 55

ហាហាសិ ១១៣

(1) Sang kasinanggeh balu, kebinayang dados kalih:

ហាហាសិ ១១៣

a. Balu luh wit sentana utawi sentana rajeg miwah balu luh boya sentana

ហាហាសិ ១១៣

rajeg;

ហាហាសិ ១១៣

b. Balu muani kepurusa utawi wit sentana miwah balu muani nyeburin utawi

ហាហាសិ ១១៣

boya sentana;

ហាហាសិ ១១៣

(2) Swadarmaning balu luh inucap patut:

ហាហាសិ ១១៣

[64]

ហត្ថកថាបទិក្ស

a. Ngemanggehang Patibrata;

គម្រោងធានាសុខភាពនិងការរស់នៅរបស់មនុស្សម្នាក់ៗ

b. Amung dados muponin olih-olihan warisni sekantun ngemanggehang

ស្វាដារម៉ាណាំង បាលូ ឆេរ៉ាណងេ, តាន ដាដូស ណាដូល, ណង់តាហង់,

ម៉ាគីដិហង់ លាន់ សាន់ ស៊ីសាន់ សាដូរុង កាបាតូត អង់តូក វារីស ឆេរ៉ាណងេ;

សេរីង ម៉េរ៉ាស ឆេរ៉ាណងេ ឆេរ៉ាណងេ ឆេរ៉ាណងេ ឆេរ៉ាណងេ ឆេរ៉ាណងេ

c. Kengin meras sentana ngelanturang pamutus daweg rabine kantun nyeneng

តូត កាបាតូត អង់តូក វារីស ឆេរ៉ាណងេ សាហា បាតូត គេលីកីតាយ៉ាង

tur kapatut antuk waris lanange saha patut keilikitayang.

ហត្ថកថា ១១៤

Pawos 56

បាលូ លូ កាដាប តាន បាដេ ដាដូស កេប៉ាសាង ឆេរ៉ាណងេ ឆេរ៉ាណងេ ឆេរ៉ាណងេ

Balu luh kaucap tan pageh dados kepalasang olih wirangnia prade macihna:

ហត្ថកថា ១១៥

a. Macihna nyolong semara;

ម៉ាគីដិហង់ ឆេរ៉ាណងេ ឆេរ៉ាណងេ ឆេរ៉ាណងេ ឆេរ៉ាណងេ ឆេរ៉ាណងេ

b. Matilar sakeng pakubon tan pesadok jantos 3 (tigang) sasih.

ບູຮານໂຮງ
PALET 3

ບຳນຶກສຸດທິ
Indik Sentana

ບາບາມີໂຮງ
Pawos 57

ໂຮງບຳນຶກສຸດທິບຳນຶກສຸດທິບາບາມີໂຮງສາສາບາບາມີໂຮງບຳນຶກສຸດທິບຳນຶກສຸດ
(1) Sentana wenten kalih pawos, sane kaucap pratisentana miwah sentana

ບຳນຶກສຸດທິ
peperasan.

ໂຮງບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິ
(2) Pratisentana inggih punika sentana sane metu saking perabian sane kepatut.

ໂຮງບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິ
(3) Prade perabian tan ngewetuang sentana kengin meras sentana antuk upasaksi

ສາສາບາບາມີໂຮງສາສາບາບາມີໂຮງສາສາບາບາມີໂຮງສາສາບາບາມີໂຮງສາສາບາບາມີໂຮງສາສາບາບາມີໂຮງ
sekala niskala, sane kewastanin sentana peperasan saha polih ilikita

ສາສາບາບາມີໂຮງ
saking sang Amawarat.

ໂຮງບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິ
(4) Sentana rajeg inggih punika sentana istri sane sampun merabi mejalaran nuduk

ສາສາບາບາມີໂຮງ
mantu kerajegang meraga Purusa.

ໂຮງບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິບຳນຶກສຸດທິ
(5) Krama sane dados nuduk mantu inggih punika:

1. ក្រៅពីខ្លួនគេបន្តិកបង្កើតក្រុមគ្រប់គ្រងការងារក្នុងភូមិសំណុំភូមិ

(3) Bendesa kawakilin antuk Kliang-Kliang Banjar nyiarang ring sawidangan Desa,

សំណុំភូមិក្រុមគ្រប់គ្រងការងារក្នុងភូមិសំណុំភូមិ

sang sapa sira ugi rumaksa tan lila mangda nyadokang masengker kalih wuku

សំណុំភូមិក្រុមគ្រប់គ្រងការងារក្នុងភូមិ

sebanen peperasan.

1. ប្រជុំភូមិសំណុំភូមិសំណុំភូមិសំណុំភូមិសំណុំភូមិ

(4) Prajuru Desa digelis mawosin saha ngicenin tetimbang mangda manut ring

ភូមិសំណុំភូមិសំណុំភូមិ

daging awig-awig.

ប្រជុំភូមិសំណុំភូមិ

Pawos 59

សំណុំភូមិសំណុំភូមិសំណុំភូមិសំណុំភូមិ

Sane kapatut keperas anggen sentana kadi ring sor:

1. កូនសំណុំភូមិសំណុំភូមិ

a. Anak sane megama Hindu;

2. ប្រជុំភូមិសំណុំភូមិសំណុំភូមិ

b. Peperumahan nedunang saking sang meras;

3. គ្រួសារសំណុំភូមិសំណុំភូមិសំណុំភូមិសំណុំភូមិ

c. Kulawarga sakeng Purusa, prade tan wenten kengin sakeng wadon yening taler

សំណុំភូមិសំណុំភូមិសំណុំភូមិ

tan wenten, wawu kengin sakita karep.

គាត់ច្បាស់ត្រូវបានបំភាន់ដោយសារតែមិនដឹងពីការកាន់កាប់ដី
b. Turunan purusa pernah kesamping mekadi semeton-misan, mindon miwah

សេចក្តីផ្តុំ
selanturnia.

ហ្វាមីលី ៦២
Pawos 62

ម្តាយតិបកិមាច្ចាច្ចា៖
Swadarnaning waris patut:

ច្បាប់តិបកិមាច្ចាច្ចាស្តីពីការបែងចែកសេចក្តីផ្តុំ
a. Nerima saha nguasayang warisan saking keluhurannia;

គ្រប់គ្រងសេចក្តីផ្តុំ
b. Ngabenang pewaris;

សេចក្តីផ្តុំសេចក្តីផ្តុំសេចក្តីផ្តុំសេចក្តីផ្តុំ
c. Naurin utang saha nampi piutang pewaris.

ហ្វាមីលី ៦៣
Pawos 63

ប្តីសេចក្តីផ្តុំប្រាណាស្តីពីការបែងចែកសេចក្តីផ្តុំ
Warisan wawu dados kakuasayang oleh waris prade:

ច្បាប់តិបកិមាច្ចាច្ចាស្តីពីការបែងចែកសេចក្តីផ្តុំ
a. Risampun kelaksanayang pengabenan lan hutang piutang pewaris buntas;

គ្រប់គ្រងសេចក្តីផ្តុំសេចក្តីផ្តុំសេចក្តីផ្តុំសេចក្តីផ្តុំ
b. Pare waris polih pah-pahan pada sangkaning pegunakaya, sajabaning karang

សេចក្តីផ្តុំសេចក្តីផ្តុំសេចក្តីផ្តុំសេចក្តីផ្តុំ
utawi tegal ayahan Desa keamong antuk waris kang sinanggeh Sentana Seldihi.

សេចក្តីផ្តុំ

ឆាមិនលំអ្នកប្រើប្រាស់ក្នុងត្រូវការបំបែកប្រយោជន៍

c. Sinalih tunggil waris kengin tan polih pahan prade:

ក្រសែលំអ្នកប្រើប្រាស់ក្នុងត្រូវការបំបែកប្រយោជន៍

1. Nilar kawitan lan sesananing Agama;

ក្រសែលំអ្នកប្រើប្រាស់ក្នុងត្រូវការបំបែកប្រយោជន៍

2. Sentana rajeg kesah mawiwaha ninggal kedaton.

ក្រសែលំអ្នកប្រើប្រាស់ក្នុងត្រូវការបំបែកប្រយោជន៍

d. Pewaris kengin muponin hasil manut dudonan luire:

ក្រសែលំអ្នកប្រើប្រាស់ក្នុងត្រូវការបំបែកប្រយោជន៍

1. Sentana istri selami durung kesah merabian;

ក្រសែលំអ្នកប្រើប្រាស់ក្នុងត្រូវការបំបែកប្រយោជន៍

2. Balu luh wiadin muani nyeburin utawi soang-soang boya sentana;

ក្រសែលំអ្នកប្រើប្រាស់ក្នុងត្រូវការបំបែកប្រយោជន៍

3. Mulih dehe utawi teruna, riantukan ring pawiwahane pecak sampun

ក្រសែលំអ្នកប្រើប្រាស់ក្នុងត្រូវការបំបែកប្រយោជន៍

kabawos ninggal kedaton.

e. Pewaris kengin maweweh rikala maurip pinaka jiwa dana, tetadtadan utawi

ក្រសែលំអ្នកប្រើប្រាស់ក្នុងត្រូវការបំបែកប្រយោជន៍

bekel, maka cihna paweweh leleb ring pianak sane kesah mawiwaha paling

ក្រសែលំអ្នកប្រើប្រាស់ក្នុងត្រូវការបំបែកប្រយោជន៍

akeh apah tigaan saking padruwennia.

ໂຮງຮຽນສິລະປະປູຮຽກຸ້ວທາງສິລະປະສິລະປະທາງທາງ

inggih punika Prajuru Desa sinanggeh Kertha Desa.

ໂຮງຮຽນສິລະປະປູຮຽກຸ້ວທາງສິລະປະສິລະປະທາງທາງສິລະປະທາງ

(2) Prade sang mawicara tan wenten cumpu ring tetimbang Kertha Desa, kengin

ສິລະປະສິລະປະທາງສິລະປະສິລະປະທາງສິລະປະທາງ

nunasang wicara ring sang Rumawos utawi Pengadilan Negeri.

ບາງບາງ 166

Pawos 66

ໂຮງຮຽນສິລະປະປູຮຽກຸ້ວທາງສິລະປະສິລະປະທາງສິລະປະທາງ

(1) Sehanan wicara, sakeluwire kasinanggeh nungkasin daging awig-awig pasuara

ຍິນຍອມປູຮຽກຸ້ວທາງສິລະປະສິລະປະທາງສິລະປະທາງ

miwah Prarem Desa, Prajuru Desa patut digelis mawosin tan nyantos

ສາງສາງ

pesadok.

ໂຮງຮຽນສິລະປະປູຮຽກຸ້ວທາງສິລະປະສິລະປະທາງສິລະປະທາງ

(2) Sejaba wicara kadi ring ajeng patut ngawentenang pesadok, sang nunas bawos.

ໂຮງຮຽນສິລະປະປູຮຽກຸ້ວທາງສິລະປະສິລະປະທາງສິລະປະທາງ

(3) Tetimbang patut pastika nyantenang iwang patut melarapan Tri Pramana utawi

ສາກສິລະປະສິລະປະທາງສິລະປະສິລະປະທາງສິລະປະທາງ

saksi ilikita, bukti miwah tan maren nepak ring Catur Dresta.

ໂຮງຮຽນສິລະປະປູຮຽກຸ້ວທາງສິລະປະສິລະປະທາງສິລະປະທາງ

(4) Sahanan wicara mawiwit kacorahan patut digelis katur ring Sang Amawarat.

1631

[74]

ບາງຜົນໄຊ

Palet 2

ບໍາລິສະໜາຍົກເຊີຍ

Indik Pamidanda

ບາງບາສີໄລນ

Pawos 67

ໂຮງຮຽນບໍາລິສະໜາຍົກເຊີຍທີ່ທ່າທາງເຂດພິມູນຍາງກູ້ບໍາລິສະໜາ
(1) Desa wenang niwakang pamidanda ring warga Desa macihna mamurug awig-

ບໍາລິສະໜາຍົກເຊີຍ

awig Desa wiyadin perarem.

ໂຮງຮຽນບໍາລິສະໜາຍົກເຊີຍທີ່ທ່າທາງເຂດພິມູນຍາງກູ້ບໍາລິສະໜາ
(2) Peniwak inucap kelaksanayang oleh Prajuru Desa Adat.

ໂຮງຮຽນບໍາລິສະໜາຍົກເຊີຍ

(3) Bacakan pamidanda luire:

ບາງບໍາລິສະໜາຍົກເຊີຍ

a. Pemandal, teleman, penyaluk;

ບາງບໍາລິສະໜາຍົກເຊີຍ

b. Danda antuk ngendil papeson miwah urunan;

ບາງບໍາລິສະໜາຍົກເຊີຍ

c. Kesawenan;

ບາງບໍາລິສະໜາຍົກເຊີຍ

d. Kedaut karang ahannia;

ບາງບໍາລິສະໜາຍົກເຊີຍ

e. Kesepekayang;

ໂຮງຮຽນ

[75]

ລາຍຮັບກາງສາກ

f. Penyangaskara.

ໂຮງບໍ່ຍິດສາກສະເໜີບໍ່ສະບຽງສາກສິນຄ້າສູງທີ່ເກີດຂຶ້ນ

(4) Pamidanda sane katiwakang patut mesorsinggih manut ring daging-daging awig

ສາກສະບຽງ

sane kepurug.

ໂຮງບໍ່ຍິດສາກສະເໜີບໍ່ສະບຽງສາກສິນຄ້າສູງທີ່ເກີດຂຶ້ນ

(5) Artha brana pamidanda ngeranjing dados druwen Desa saha kailikitayang.

ບາງບາງ ໑໔໖

Pawos 68

ໂຮງບໍ່ຍິດສາກສະເໜີບໍ່ສະບຽງສາກສິນຄ້າສູງທີ່ເກີດຂຶ້ນ

(1) Krama sane rangkung ring tigang paruman ngelantur tan naur urunan miwah

ເດດັນເວນັງເສວະນັນ

dedandan wenang kesawenan.

ໂຮງບໍ່ຍິດສາກສະເໜີບໍ່ສະບຽງສາກສິນຄ້າສູງທີ່ເກີດຂຶ້ນ

(2) Sawene ngangge tata cara kadi ring sor:

ບາງບາງເສວະນັນສະບຽງສາກສິນຄ້າສູງທີ່ເກີດຂຶ້ນ

a. Kelaksanayang antuk Prajuru kesarengin antuk Krama ngarep adiri maka

ສາກສິນ

saksi;

ສາກສິນຄ້າສູງທີ່ເກີດຂຶ້ນສາກສິນຄ້າສູງທີ່ເກີດຂຶ້ນ

b. Sang nyawenin sangkaning darsana, nyawenin tanem-tuwuh, akehnia

ບາງບາງເສວະນັນສະບຽງສາກສິນຄ້າສູງທີ່ເກີດຂຶ້ນ

manut ring hutang sang kesawenan;

໑໕໑

[76]

Prajuru Desa miteketang mangda padruwennia sane kasawenin digelis

katebus, masengker awuku taler nenten katebus selanturnia ring kutus

rainane padruwen inucap keadol prade pengargan padruwen inucap

rangkungan ring utang utawi dedandannia patut sisannia keantukang ring

sang madruwenang.

Tan ngeninin saluir barang sane kasinanggeh suci manut Agama Hindu.

SARGA VII

NGUWAH-NGUWAHIN AWIG-AWIG

Pawos 69

(1) Nguwah-nguwahin awig-awig Desa Adat puniki kemargiyang antuk sangkepan

utawi paruman Desa.

(2) Paruman inucap patut kedasarin antuk pinunas Prajuru Desa wiyadin

គុកសម្បទាភាព្យា
pinunas Krama Desa.

ប្រាមុខសម្រាប់គុកសម្បទាភាព្យា
(3) Pemutus melarapan antuk perarem gilik seguluk.

ហ្វាវូស៊ី ៧០
Pawos 70

ប្រាមុខសម្រាប់គុកសម្បទាភាព្យា
Paruman indik nguwah-nguwahin awig-awig sekadi ring ajeng kengin kemedalang

ហ្វាវូស៊ី ៧១
antuk Prajuru Desa.

ស៊ីតា ៧
SARGA VIII

ប្រាមុខសម្រាប់
PEMUPUT

ហ្វាវូស៊ី ៧១
Pawos 71

ប្រាមុខសម្រាប់គុកសម្បទាភាព្យា
(1) Awig-awig puniki kewastanin Awig-awig Desa Adat Basangalas.

ប្រាមុខសម្រាប់គុកសម្បទាភាព្យា
(2) Awig-awig puniki kemargiang ngawit keraremin.

ບາບາມີໂພກຸ້ງ

Pawos 72

ໂຕໂສ້ນິກິມາກາບຊື້ສຸບທຸກໆບຸກຄົນທີ່ມາທຶນພິມບິນ

(1) Sakeluwiring sane wenten sadurungnia patut keanutang ring sedaging Awig-

ບິນນິກິມາ

awig puniki.

ໂຕໂສ້ນິກິມາກາບຊື້ສຸບທຸກໆບຸກຄົນທີ່ມາທຶນພິມບິນພິມບິນບິນ

(2) Sakeluwiring sane durung kebawos ring sajeroning awig-awig puniki patut

ຍ່າງຢາງສຸບທຸກໆບຸກຄົນທີ່ມາທຶນພິມບິນ

kemargiang manut tata cara sane sampun ketah kadulurin antuk perarem-

ບຸກຄົນ

perarem.

ບາບາມີໂພກຸ້ງ

Pawos 73

ໂຕໂສ້ນິກິມາກາບຊື້ສຸບທຸກໆບຸກຄົນທີ່ມາທຶນພິມບິນ

(1) Awig-awig puniki kadegang antuk Sangkepan Krama Desa Adat Basangalas

ສຸບທຸກໆບຸກຄົນທີ່ມາທຶນພິມບິນ, Anggara Pon, Wuku Menail, Panglong ping solas, saka

ໂຕໂສ້ນິກິມາກາບຊື້ສຸບທຸກໆບຸກຄົນທີ່ມາທຶນພິມບິນ
1912, Sasih Sada ngunya Karo utawi Tanggal: 19 Juni

ໂຕໂສ້ນິກິມາ

1990.

ໂຕໂສ້ນິກິມາກາບຊື້ສຸບທຸກໆບຸກຄົນທີ່ມາທຶນພິມບິນ

(2) Prajuru Desa Adat Basangalas, kalih Prajuru Dinas maka saksi sane sareng

ໂຕໂສ້ນິກິມາ

កងខែបំប្លែងក្រសួងសហកម្មកសិកម្ម
ngardi Awig-awig puniki saha ngelingga tanganin.

ក្រុមស្តីពីកសិកម្មកសិកម្ម

(3) Luwir sang ngelingga tanganin:

ហេដ្ឋការកសិកម្មសហគមន៍

a. Prajuru Desa Adat Basangalas:

កេសិកម្មកសិកម្ម

1. Kelian Desa Adat;

សហ ៗ

Cap ttd

ហិរេនកសិកម្ម

I MADE ANOM

ក្រុមការងារកសិកម្ម

2. Penyarikan Desa

សហ ៗ

Cap ttd

ហិរេនកសិកម្ម

I MADE RAGEM

ក្រុមស្តីពីកសិកម្ម

3. Sedahan Daging Desa;

ៗ

ttd

ហិរេនកសិកម្ម

I MADE TANA

ក្រុមការងារកសិកម្ម

4. Pemangku Desa Adat,

ៗ

ttd

ហិរេនកសិកម្ម

I GEDE MANGKU

តាមប្រញូងដំណើរការនេះ
b. Prajuru Dinas maka saksi:

ក្រសួងបណ្ណាល័យ
1. Kepala Dusun/ Banjar

ក្រសួងបណ្ណាល័យ
Basangalas Kangin,

សហ ៗ
Cap ttd

ក្រសួងបណ្ណាល័យ
2. Kepala Dusun/ Banjar

ក្រសួងបណ្ណាល័យ
Basangalas Kawan,

សហ ៗ
Cap ttd

ឃុំព្រៃឈរ
INYOMAN DANGIN

ឃុំត្រពាំង
I KETUT DANA

ក្រសួងបណ្ណាល័យ
3. Kepala Desa Tista,

សហ ៗ
Cap ttd

ឃុំបឹងក្រវាត់
I Wayan Putu Ariawan, B.Sc

ឃុំស្រែចំការ
4. Camat Abang,

សហ ៗ
Cap ttd

ឃុំត្រពាំង
I KETUT ARGA, B.A

ឧប្បត្តិការក្រសួងកសិកម្ម

Amlapura, 19 Juni 1990

មតិយោបល់បំណងប្រយោជន៍
MENGETAHUI DAN TELAH DICATATKAN:

ក្រុមប្រឹក្សាបណ្តាញកសិកម្ម
BUPATI KEPALA DAERAH TINGKAT II

ការងារ
KARANGASEM

ប្រឹក្សាបណ្តាញកសិកម្ម
I KETUT MERTHA, Sm.Ik

10/6/90

[82]